



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៦៧

ត្រីមាសទី ០៣ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៥-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦៣៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ឃ្លើង ដំរីត្ត** ជាទីប្រឹក្សាសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំយកប្រាក់បៀវត្ស ៧០២០
- ២៥-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦៤០ ស្តីពី ការតម្លើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ០៣ រូប ក្នុងឋានន្តរស័ក្តិ ឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ៧០២១
- ២៨-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦៥០ ស្តីពី ការតែងតាំងលោក **ពាន ដំរីត្ត** ជាឧកញ៉ា ៧០២២
- ៣១-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦៦៥ ស្តីពី ការតាំងសំបកក្របខ័ណ្ឌដល់មន្ត្រីរាជការ ១៩៧ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ ៧០២៣
- ៣១-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦៦៦ ស្តីពី ការដាក់មន្ត្រីរាជការ ៨៣ រូប របស់ក្រសួងស្ថាប័នចំនួន ២៤ ឱ្យចូលនិវត្តន៍ ៧០៣១
- ៣១-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦៦៧ ស្តីពី សមាហរណកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការ ៦១ នាក់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទៅក្នុងក្របខ័ណ្ឌអភិបាលឋានន្តរស័ក្តិឧត្តមអភិបាល ៧០៣៧

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២៣-០៨-២០១៧ - អនុក្រឹត្យលេខ ១៣៧ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៧០៤០

១

| | | |
|------------|--|------|
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ១៣៨ អនក្រ.បក ស្តីពី ការកែសម្រួលវិសេសនាធំលេខ ៤២ ទៅជា កងពលតូចអន្តរាគមន៍លេខ ១២៨ ដាក់ចំណុះយោធាភូមិភាគទី ១ បញ្ជាការដ្ឋានកងទ័ព ជើងគោក | ៧០៤៧ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ | ៧០៤៩ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ | ៧០៥០ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣៤ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ | ៧០៥២ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣៥ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ | ៧០៥៤ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣៦ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ | ៧០៥៦ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ | ៧០៥៨ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ | ៧០៥៩ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៣៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ | ៧០៦០ |
| ២២-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤០ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី | ៧០៦១ |
| ២៣-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤១ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ | ៧០៦២ |
| ២៣-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ | ៧០៦៤ |
| ២៣-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ | ៧០៦៥ |
| ២៣-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤៤ អនក្រ.តត ស្តីពី ការផ្តល់គ្រឿងឥស្សរិយយស | ៧០៦៦ |
| ២៣-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤៥ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាជាន់ខ្ពស់ នៃធនាគារ អភិវឌ្ឍន៍ជនបទ | ៧០៦៧ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤៦ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ នាយទាហាន | ៧០៦៩ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤៧ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជាមរណៈ | ៧០៧១ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤៨ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៧០៧២ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៤៩ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៧០៧៤ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥០ អនក្រ.តត ស្តីពី ការតម្កើងថ្នាក់តាមសញ្ញាបត្រជូនមន្ត្រីរាជការ | ៧០៧៥ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ | ៧០៧៦ |

គ

| | | |
|------------|--|------|
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ | ៧០៧៧ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ | ៧០៧៨ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥៤ អនក្រ.តត ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ | ៧០៧៩ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥៥ អនក្រ.តត ស្តីពី ការដាក់ឱ្យនាយករដ្ឋមន្ត្រីជាតំណាងនៃសម្តេចនាយករដ្ឋមន្ត្រី | ៧០៨០ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥៦ អនក្រ.តត ស្តីពី ការដាក់នាយករដ្ឋមន្ត្រី ឱ្យចូលនិវត្តន៍ | ៧០៨២ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ | ៧០៨៤ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥៨ អនក្រ.តត ស្តីពី ការបញ្ចប់មុខតំណែង និងតែងតាំងមន្ត្រីរាជការ | ៧០៨៥ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៥៩ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ | ៧០៨៦ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៧០៨៧ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៧០៨៩ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៧០៩១ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦៣ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៧០៩៣ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា | ៧០៩៥ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦៥ អនក្រ.តត ស្តីពី ការតម្លើងថ្នាក់មន្ត្រីរាជការ | ៧០៩៦ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦៦ អនក្រ.តត ស្តីពី ការផ្ទេរក្របខ័ណ្ឌ នាយករដ្ឋមន្ត្រី | ៧០៩៨ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦៧ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី | ៧០៩៩ |
| ២៤-០៨-២០១៧ | -អនុក្រឹត្យលេខ ៩៦៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ | ៧១០១ |

២. សេចក្តីសម្រេច

| | | |
|------------|---|------|
| ២៥-០៨-២០១៧ | -សេចក្តីសម្រេចលេខ ៧២ សសរ ស្តីពី ការចាត់តាំងសមាសភាពក្រុមការងារសម្រាប់សម្របសម្រួលរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា ថៃ លើកទី ៣ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៧ | ៧១០២ |
| ២៦-០៨-២០១៧ | -សេចក្តីសម្រេចលេខ ៧៣ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើងកម្ពុជា ២០១៨-២០២៥ | ៧១០៦ |

III. ការងារបណ្តាញក្រសួង

១. ទីស្តីការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៦-១២-២០១៦ -ប្រកាសលេខ ១៥៥២ សហវ.ប្រក ស្តីពី ការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ (តមកពី រាជកិច្ចលេខ ៦៦) ៧១០៩

២៦-១២-២០១៦ -ប្រកាសលេខ ១៥៥៤ សហវ.ប្រក ស្តីពី ការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិផ្ទៃក្នុង ជំពូកតាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់កម្មវិធី នៃមាតិកាថវិកា សម្រាប់ការគ្រប់ គ្រងឆ្នាំ ២០១៧ (តមកពី រាជកិច្ចលេខ ៦៦) ៧១១១

២. ទីស្តីការដ្ឋាននៃក្រសួងឧស្សាហកម្ម និង សិប្បកម្ម

០៨-០៦-២០១៧ -ប្រកាសលេខ ២៤២ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ឌី ឡាក់ស៍ អ៊ិនធើណេសិនណល ឯ.ក បង្កើតរោងចក្រ ផលិតកាបូប ៧១៥៧



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៧/២៣៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **វឿង ថារីត្ត** ជាទីប្រឹក្សាសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំយកប្រាក់បៀវត្ស ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

នស.១៧០៨.២៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប្រធានប្រតិភូសភាពក្តី សាយ ឈុំ
លេខ: ៦៣៤ ស.ណ
សំណៅដែលមានកម្លាំងកម្លោះចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៧/២៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ NS/KRT-34 ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៩៦ ក្រាស់បង្គាប់បង្កើតក្រសួងព្រះបរមរាជវាំង
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


ត្រាស់បង្គាប់

- មាត្រា ១ :** ជំឿងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ០៣ រូប ក្នុងឋានន្តរស័ក្តិ **ឧត្តមមន្ត្រី** នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ តទៅ :
- ១- ឯកឧត្តម **ផេង គីរុណ** ពី **ឧត្តមមន្ត្រី** ថ្នាក់លេខ ៤ មក **ឧត្តមមន្ត្រី** ថ្នាក់លេខ ៣
 - ២- ឯកឧត្តម **សរ ចន្ទវិធី** ពី **ឧត្តមមន្ត្រី** ថ្នាក់លេខ ៥ មក **ឧត្តមមន្ត្រី** ថ្នាក់លេខ ៤
 - ៣- លោក **ឡា សាវិណ** ពី **ឧត្តមមន្ត្រី** ថ្នាក់លេខ ៦ មក **ឧត្តមមន្ត្រី** ថ្នាក់លេខ ៥
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ស.ល. ១៧០៨. ២៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ៦៣៣ស.ណ
សំណៅដែលមានតម្លៃនៃការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៧/២៥០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក ពាន ដំរីតូ

ជា

ឧកញ៉ា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

៣៧.១៧០៨.២៥៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៤១ ស.ណ

សំណៅដែលមានកម្រិតការបែកចែក
រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៦៦៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសំបក់ក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ១៩៧ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងផែនការ ៖

- តាំងសំបក់ចាប់ពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

| | |
|-------------------------------|------------------------|
| ១- លោកស្រី ឈឹន ចាន់គា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ២- លោកស្រី សុន សុផល | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៣- លោកស្រី ហ៊ុន ចាន់ឌី | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៤- លោកស្រី លាភ សុខា | អនុមន្ត្រី ថ្នាក់លេខ ៤ |



| | | | | |
|-----|---------|---------------------------|------------|-------------|
| ៥- | លោក | អ៊ុក ស៊ីថា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៦- | លោក | ហាស សុវណ្ណ | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៧- | លោក | ផុន សុផាត | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៨- | លោក | ម៉េម សិលា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៩- | លោក | អន បូរិទ្ធ | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១០- | លោកស្រី | ហាយ ពេជ្ជធី | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១១- | លោក | មោក សុខេន | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១២- | លោក | ស្រ្ទីន សំណាង | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១៣- | លោកស្រី | ខៀវ សុផា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១៤- | លោកស្រី | បូរ សមនា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១៥- | លោកស្រី | សេង សុវណ្ណារិទ្ធ | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១៦- | លោកស្រី | សុខ លេខ | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១៧- | លោក | ហិរិច ចាសនា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១៨- | លោក | រស់ សុវណ្ណាធារិទ្ធ | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ១៩- | លោក | ចិត វឌ្ឍនៈ | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២០- | លោក | ឡុន ស៊ីណាត | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២១- | លោក | ហិ ម៉ាឡា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២២- | លោក | ស៊ិន ប៊ុនធឿន | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២៣- | លោក | តាជ សុផា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២៤- | លោកស្រី | ម៉ី សុរិយា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២៥- | លោកស្រី | វង ជានី | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២៦- | លោកស្រី | ថោង ប៊ុនធឿន | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២៧- | លោក | ទីង អន | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២៨- | លោក | អន ពុទ្រា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ២៩- | លោក | យុន ជាតុន | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៣០- | លោក | សាន នៃអ៊ឹម | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៣១- | លោក | ហែម សុមីរាជ | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៣២- | លោក | ថេង ធារ៉ា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៣៣- | លោកស្រី | ខេង សុខលាង | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៣៤- | លោកស្រី | ថេង វត្តី | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៣៥- | លោកស្រី | សេង សុវ៉ា | អនុម្បត្តិ | ថ្នាក់លេខ ៤ |
| ៣៦- | លោកស្រី | អន មួយគាង | អនុម្បត្តិ | ថ្នាក់លេខ ៤ |



| | |
|---|------------------------|
| ៣៧- លោកស្រី យន់ ធីតា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៣៨- លោក គីរី កិត្យុ | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៣៩- លោក សុខ ម៉ុន | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤០- លោកស្រី ម៉ែន ចន្ទ្រា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤១- លោកស្រី ឆៀន វ៉ានី | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤២- លោកស្រី សាយ កញ្ញា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤៣- លោក ហ៊ិន ជូ | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤៤- លោក អ៊ុន ចាន់ដេត | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤៥- លោកស្រី ម៉ៅ សុវណ្ណតិ | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤៦- លោកស្រី ឡេង ស្រីស៊ីន | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤៧- លោក ផុស សីលា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤៨- លោកស្រី ហ្ស៊ុន ហ្ស៊ីនាង | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៤៩- លោកស្រី ឡាយ ស្មី | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥០- លោក អ៊ឹម បញ្ញា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥១- លោក យន់ ជារ៉ា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥២- លោក ហ៊ុំ សុភា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥៣- លោកស្រី ក្រុយ សុខហ៊ិច | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥៤- លោកស្រី ត្រាំ ចរិយា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥៥- លោកស្រី ម៉ីន សុលីដា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥៦- លោកស្រី ណាយ សុនី | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥៧- លោកស្រី ស៊ិន សុវណា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥៨- លោកស្រី ឆន់ ចរិយា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៥៩- លោកស្រី យុច សុខណេង | អនុម្បត្តិ ថ្នាក់លេខ ៤ |
| - តាំងសិបប្រាំពីរថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧ | |
| ៦០- លោក ជុំ ផានិត្យ | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៦១- លោក ណាម ចន្ទ្រាត | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៦២- លោក ឈុន សុវារីគូ | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៦៣- លោក សៀង វិវេន | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៦៤- លោក គីន ស៊ីនឡេង | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៦៥- លោក សៀង មេត្តា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៦៦- លោក ហ៊ុន ធីតា | អនុម្បត្តិ ថ្នាក់លេខ ៤ |
| ៦៧- លោក ឆន ធារ៉ា | អនុម្បត្តិ ថ្នាក់លេខ ៤ |



| | |
|---|------------------------|
| ៦៨- លោកស្រី ជ័រ សុផាន់ណា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៦៩- លោកស្រី សែន សម្បស្ស | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧០- លោក លោក វិច្ឆិកា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧១- លោក រស់ ខាត | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧២- លោក ភោគ សុខា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧៣- លោក ជួន អូន | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧៤- លោក ហ៊ុត ហ៊ុម | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧៥- លោកស្រី កេត សិហា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧៦- លោកស្រី ឃឹម ចិន្ដា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧៧- លោកស្រី គង់ ចាន់បូនិដ្ឋ | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧៨- លោក គង់ សុមេធា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៧៩- លោក ធីន ចាន់ផន | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨០- លោក ហ៊ុត ជ័ន | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨១- លោក អ៊ុំ វិចិត្រ | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨២- លោកស្រី ហ៊ុន នីតា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨៣- លោកស្រី ជ្រីម បុទ្ធាវត្តិ | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨៤- លោកស្រី អ៊ុំ លីដា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨៥- លោកស្រី គិត សុភ័ក្ត | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨៦- លោកស្រី ឃឹម ស្រីអូន | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨៧- លោកស្រី ហ៊ុម សុគន្ធា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| - តាំងសិបបាត់ពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ | |
| ៨៨- លោក សៅ ស៊ីណា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៨៩- លោក ត័ន សុខជា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩០- លោកស្រី យាន សុផារី | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩១- លោកស្រី សម សុជាត្តា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩២- លោកស្រី គង់ ស៊ីណា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩៣- លោកស្រី ហ៊ុន ស៊ីណា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩៤- លោកស្រី ឡុង សុផារី | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩៥- លោកស្រី លឹម ហ៊ុយណា | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩៦- លោកស្រី សុ សុខស្រីមុំ | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩៧- លោកស្រី ឌឹម សុផារី | អនុម្បន្តិ ថ្នាក់លេខ ៤ |
| ៩៨- លោក លុត សាវ៉ាត | អនុម្បន្តិ ថ្នាក់លេខ ៤ |



| | | | |
|--------------|-----------------------|------------|-------------|
| ៩៩- លោកស្រី | យ៉ាត ធីតាច័ន្ទ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០០- លោកស្រី | យ៉ិន ចិន្ដា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០១- លោក | ឃឿ ឡៃស្រៀង | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០២- លោក | ចី តុត្តានិត | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០៣- លោកស្រី | រឹម ឡោ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០៤- លោកស្រី | សេង ជានី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០៥- លោក | សេម គឹមសុភ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០៦- លោក | លី ឪញឡុន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០៧- លោក | ឡាយ សុភាព | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០៨- លោក | កាត់ វ៉ានី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១០៩- លោកស្រី | មាន ស្រីនាគ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១០- លោក | សុខ សារ៉ុម | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១១- លោក | កៅ សុបញ្ញា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១២- លោកស្រី | យឹម សុឡើង | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១៣- លោកស្រី | អ៊ុន ណារឺ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១៤- លោកស្រី | ស៊ី ស្រីលក្ខណ៍ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១៥- លោកស្រី | អ៊ុន វ៉ានីតា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១៦- លោក | យឹម វិទ្ធិសក្យ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១៧- លោកស្រី | ឃុត ការិន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១៨- លោកស្រី | គួន កញ្ញា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១១៩- លោកស្រី | ព្រំ សុភី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២០- លោកស្រី | ម៉ិម ឈានហេង | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២១- លោកស្រី | ថន សារីមុត្តិ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២២- លោកស្រី | ម៉ៅ ម៉ីនណាវី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២៣- លោក | ឃុន សុវិទ្ធិ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២៤- លោក | គង់ សៅដា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២៥- លោក | សែន ណុន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២៦- លោក | ហោ សុខណេ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២៧- លោក | អ៊ុន ម៉ីនណាត | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២៨- លោក | សរ មន្តល | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១២៩- លោកស្រី | ណាម ច័ន្ទចាវរី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣០- លោកស្រី | ម៉ុន ស្រីលក្ខ | អនុម្បន្តិ | ថ្នាក់លេខ ៤ |



| | | | |
|--------------|---------------------------|------------|-------------|
| ១៣១- លោកស្រី | អ៊ឹម ម៉ាលីន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣២- លោកស្រី | សៅ ដួងចន្រ្ទា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣៣- លោក | ហាំ វីន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣៤- លោក | យន សំណាង | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣៥- លោកស្រី | ម៉ៅ គឹមហ្វុន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣៦- លោក | គឹម ចន្ទី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣៧- លោក | ឌីង គឹមស្រេង | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣៨- លោក | យាន់ ចាន់ណា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៣៩- លោក | ហួន សីហា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤០- លោក | សិន វ៉ាន់ធឿន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤១- លោកស្រី | ឡេង សុផល | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤២- លោកស្រី | ឈិន ប៊ុនឈិច្ឆិការ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤៣- លោកស្រី | ហួត សុយាង | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤៤- លោកស្រី | អ៊ឹម សុភ័ក្រម៉ាលីន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤៥- លោក | នាង គួនហ័រ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤៦- លោកស្រី | ផុន តាំងឡី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤៧- លោកស្រី | ឡើង ថារី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤៨- លោកស្រី | កែវ ជានី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៤៩- លោក | ជួប វិចិត្រ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥០- លោកស្រី | តាប សុគន្ធា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥១- លោក | រស់ ចាន់ថន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥២- លោកស្រី | ម៉ុក គុន្ធា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥៣- លោក | ប៊ិន សំបៀន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥៤- លោក | ស្វាយ រ៉ាវី | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥៥- លោក | ម៉ុំ ពុន្ទារិទ្ធ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥៦- លោកស្រី | សុន ស្រីនិល | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥៧- លោកស្រី | ឡេង សុដា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥៨- លោក | ធីម មុរ៉ា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៥៩- លោក | សុខ សាផុន | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៦០- លោក | គឹម ពិដោរ | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៦១- លោក | សុទ្ធ លីយ៉ា | អនុម្បន្តិ | ថ្នាក់លេខ ៤ |
| ១៦២- លោក | ស្រីន សំណាង | អនុម្បន្តិ | ថ្នាក់លេខ ៤ |



| | |
|-----------------------------------|---------------------|
| ១៦៣- លោកស្រី លឹម វិសាល | អនុម្បី ថ្នាក់លេខ ៤ |
| ១៦៤- លោកស្រី អ៊ុំ វណ្ណិកា | អនុម្បី ថ្នាក់លេខ ៤ |
| ១៦៥- លោក លី ចាន់ណារិត | អនុម្បី ថ្នាក់លេខ ៤ |
| ១៦៦- លោកស្រី ហាស សុផាត | អនុម្បី ថ្នាក់លេខ ៤ |
| ១៦៧- លោក ជាន ណារី | អនុម្បី ថ្នាក់លេខ ៤ |
| ១៦៨- លោកស្រី គង់ ជារ៉ា | អនុម្បី ថ្នាក់លេខ ៤ |
| ១៦៩- លោកស្រី ឡាង សុផារី | អនុម្បី ថ្នាក់លេខ ៤ |
| ១៧០- លោកស្រី ឌុន ម៉ាឡៃ | អនុម្បី ថ្នាក់លេខ ៤ |
| ១៧១- លោក រិត គឹមហួរ | អនុម្បី ថ្នាក់លេខ ៤ |
| ១៧២- លោកស្រី កាន់ សុភ័ណ្ណា | អនុម្បី ថ្នាក់លេខ ៤ |
| ១៧៣- លោក លៀង ម៉ក់ | អនុម្បី ថ្នាក់លេខ ៤ |
| ១៧៤- លោកស្រី ឈុយ មុយ | អនុម្បី ថ្នាក់លេខ ៤ |
| ១៧៥- លោក ផល់ ភ័ស | អនុម្បី ថ្នាក់លេខ ៤ |
| ១៧៦- លោកស្រី ជុំ ចាន់គា | អនុម្បី ថ្នាក់លេខ ៤ |
| ១៧៧- លោក យស់ ភារម្យ | អនុម្បី ថ្នាក់លេខ ៤ |
| ១៧៨- លោក ហេង គុណា | អនុម្បី ថ្នាក់លេខ ៤ |
| ១៧៩- លោក រិទ្ធ ផាត | អនុម្បី ថ្នាក់លេខ ៤ |
| ១៨០- លោក អន សុខស៊ីជេត | អនុម្បី ថ្នាក់លេខ ៤ |
| ១៨១- លោក ឧស្ស ចាសនា | អនុម្បី ថ្នាក់លេខ ៤ |
| ១៨២- លោក ឆ្លាង សុភិរុណា | អនុម្បី ថ្នាក់លេខ ៤ |
| ១៨៣- លោក ជិន ចាន់តែយ៉ា | អនុម្បី ថ្នាក់លេខ ៤ |
| ១៨៤- លោកស្រី ពុទ្ធ ម៉ីនថន | អនុម្បី ថ្នាក់លេខ ៤ |
| ១៨៥- លោកស្រី កែវ រតនា | អនុម្បី ថ្នាក់លេខ ៤ |
| ១៨៦- លោកស្រី ផល គន្ធា | អនុម្បី ថ្នាក់លេខ ៤ |
| ១៨៧- លោកស្រី ម៉ា សុគន្ធា | អនុម្បី ថ្នាក់លេខ ៤ |
| ១៨៨- លោកស្រី ឈុន ស្រីពៅ | អនុម្បី ថ្នាក់លេខ ៤ |
| ១៨៩- លោកស្រី ណែម លក្ខិណា | អនុម្បី ថ្នាក់លេខ ៤ |
| ១៩០- លោក ម៉េន ម៉ីនលី | អនុម្បី ថ្នាក់លេខ ៤ |
| ១៩១- លោក ហែម ឆា | អនុម្បី ថ្នាក់លេខ ៤ |
| ១៩២- លោក ចោង សារ៉ាម | អនុម្បី ថ្នាក់លេខ ៤ |
| ១៩៣- លោក ជឹម ស្លែន | អនុម្បី ថ្នាក់លេខ ៤ |
| ១៩៤- លោក អឺ ផារីឌូ | អនុម្បី ថ្នាក់លេខ ៤ |



- ១៩៥- លោក **ប៉េង សាវៀន** អនុមន្ត្រី ថ្នាក់លេខ ៤
- ១៩៦- លោក **ធួ ធាវិធី** អនុមន្ត្រី ថ្នាក់លេខ ៤
- ១៩៧- លោកស្រី **ស៊ី នារតី** អនុមន្ត្រី ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

ស.ណ. ១៧០៨. ៦៧៤

លេខ ៦៦៧ ស.ណ
សំណៅដែលមានតម្លៃជាការបែកចំណាយ
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៧/៦៦៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៣/៧០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន



- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដាក់មន្ត្រីរាជការ ៨៣ រូប របស់ក្រសួង ស្ថាប័នចំនួន ២៤ ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយសេស នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមឡើយសេស នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិឧត្តមមន្ត្រីការបរទេស នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់ និងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមឡើយសេស នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ៖



| គោត្តនាម និងនាម | ឋានន្តរស័ក្តិ និងថ្នាក់ | ថ្ងៃខែឆ្នាំចូលនិវត្តន៍ |
|--|--------------------------|------------------------|
| ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច | | |
| លោកជំទាវ ម៉ែន សំរៀន | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០៥/១០/២០១៧ |

| ២-រដ្ឋលេខាធិការដ្ឋានរោគាសាវស៊ីវិល | | | | |
|------------------------------------|---------|----------------|---|------------|
| ១ | លោក | តិក សាលី | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០៩/១២/២០១៧ |
| ២ | លោក | ហ៊ុន ឈឿន | ឧត្តមមន្ត្រី ថ្នាក់លេខ ២ | ០៩/០៩/២០១៧ |
| ៣ | លោក | ស្វាយ សាឡើង | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ១១/១២/២០១៧ |
| ៤ | លោក | សោម ម៉ាន់ឌុ | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ២៧/១១/២០១៧ |
| ៥ | លោក | សំ សាឡើង | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ១១/០៩/២០១៧ |
| ៦ | លោក | សេង ណារី | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ១៨/១១/២០១៧ |
| ៧ | លោក | កែវ សុផា | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ២០/០៧/២០១៧ |
| ៣-ក្រសួងពាណិជ្ជកម្ម | | | | |
| ១ | ឯកឧត្តម | ឃឹម សិរីវឌ្ឍ | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ១៣/០៨/២០១៧ |
| ២ | លោក | ចន់ ចិន្រ្ទ | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ២៤/១០/២០១៧ |
| ៣ | លោក | ថោង ចិន្រ្ទ | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ១៥/១១/២០១៧ |
| ៤-ទីស្តីការគណៈរដ្ឋមន្ត្រី | | | | |
| ១ | ឯកឧត្តម | ប៉ាល់ ចន្ទតារា | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ១៨/១២/២០១៧ |
| ២ | ឯកឧត្តម | ទេស ហេង | ឧត្តមមន្ត្រី ថ្នាក់លេខ ៣ | ២០/០៨/២០១៧ |
| ៥-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ | | | | |
| ១ | លោក | អ៊ុក ឡើង | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ០៥/០៧/២០១៧ |
| ៦-ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ | | | | |
| ១ | លោក | ប៊ែន សំរោត | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ២៩/០៧/២០១៧ |
| ២ | លោក | ម៉ាន់ ពុទ្ធិពល | ឧត្តមមន្ត្រី ថ្នាក់លេខ ៣ | ០៤/១២/២០១៧ |
| ៣ | លោក | ឯម ឃីនថរៈ | ឧត្តមមន្ត្រី ថ្នាក់លេខ ៣ | ០៣/០៧/២០១៧ |
| ៤ | លោក | រាម សុមាណ | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ០១/១២/២០១៧ |
| ៥ | លោកស្រី | ហែម គុម្មារីឡា | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ | ១៣/០៩/២០១៧ |
| ៧-ក្រសួងអប់រំ យុវជន និងកីឡា | | | | |
| ១ | លោក | សុន សុជាតិ | គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ | ០១/០៧/២០១៧ |
| | លោក | នុត សុផល | គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ | ០៣/១០/២០១៧ |
| ៣ | លោក | អ៊ុន សំរោត | គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ | ២៧/១១/២០១៧ |
| | លោក | គីន សិវាហោ | គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ | ០៧/០៧/២០១៧ |



| | | | | |
|---|----------|---------------|--|------------|
| ៥ | លោក | ឡុយ ភារេត្នា | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ១៤/១១/២០១៧ |
| ៦ | លោក | លឹម កែវ | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ២៧/១២/២០១៧ |
| ៧ | លោកស្រី | ហ្វូ រុត្តិ | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៥ | ១៥/០៧/២០១៧ |
| ៨ | លោកស្រី | សុផែន សុផានី | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ៣០/០៧/២០១៧ |
| ៩ | លោកស្រី | លី ច័ន្ទនារា | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ២៧/០៧/២០១៧ |
| ១០ | លោកស្រី | ស៊ីម សាមិនី | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ២១/១២/២០១៧ |
| ១១ | លោកស្រី | កាន់ គឹមអេង | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ០៥/០៧/២០១៧ |
| ១២ | លោក | ទិន សុផុន | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ០៧/០៧/២០១៧ |
| ១៣ | លោកស្រី | ចាន់ សារេន | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ១១/០៩/២០១៧ |
| ១៤ | លោកស្រី | យស សុភន | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ១៥/០៧/២០១៧ |
| ១៥ | លោកស្រី | រេន មុនីធី | គ្រូបង្រៀនកម្រិតឧត្តមដើមឡែរពិសេស ថ្នាក់លេខ ៦ | ២២/១១/២០១៧ |
| ៨-ក្រសួងមហាផ្ទៃ | | | | |
| ១ | លោកស្រី | ឡុន ម៉ារី | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ៣០/០៧/២០១៧ |
| ៩-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | | | | |
| ១ | ឯកឧត្តម | ហោ ណាំហ៊ុន | ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ១ | ២៧/០៧/២០១៧ |
| ២ | ឯកឧត្តម | កាន់ ឌុន្នា | ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ១ | ១៨/១០/២០១៧ |
| ៣ | លោក | នេវ ស៊ីណាត | ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ៦ | ១៥/០៣/២០១៧ |
| ១០-ក្រសួងសុខាភិបាល | | | | |
| ១ | លោក | ផុន សុខហ៊ាន | មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមឡែរពិសេស ថ្នាក់លេខ ៦ | ១៣/០៧/២០១៧ |
| ១១-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម | | | | |
| ១ | ឯកឧត្តម | ពូ សុមីរ | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០៨/០៨/២០១៧ |
| ២ | ឯកឧត្តម | សាត សាមី | ឧត្តមមន្ត្រី ថ្នាក់លេខ ៣ | ១៩/០៧/២០១៧ |
| ១២-ក្រសួងព័ត៌មាន | | | | |
| ១ | ឯកឧត្តម | កឹម គុណវឌ្ឍន៍ | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០១/១០/២០១៧ |
| ២ | លោកជំទាវ | លឹម ម៉ុំ | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ២០/១២/២០១៧ |
| ៣ | លោក | ពេញ យ៉ាត | ឧត្តមមន្ត្រី ថ្នាក់លេខ ៣ | ០៥/០៩/២០១៧ |
| ៤ | លោក | សំបូរ នរក្ស | ឧត្តមមន្ត្រី ថ្នាក់លេខ ៣ | ០២/០៧/២០១៧ |
| ៥ | លោក | សូ ចន្ទ្យាជេត | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ០១/១១/២០១៧ |



| | | | |
|--|-------------------------------|--------------------------|------------|
| ៦ | លោកស្រី ទេព សាវ៉ុន | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ០៤/១២/២០១៧ |
| ៧ | លោក វ៉ាត់ សោភា | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ០២/០៧/២០១៧ |
| ៨ | លោក អន ខេមរិន្ទ | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ២៧/០៩/២០១៧ |
| ១៣-ក្រសួងមហាផ្ទៃ | | | |
| ១ | ឯកឧត្តម ចន្ទី សុផល | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០៩/០៩/២០១៧ |
| ២ | ឯកឧត្តម លន់ លីមថៃ | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០៩/០៨/២០១៧ |
| ៣ | ឯកឧត្តម ប៉ា សុជាតិវង្ស | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០១/០៧/២០១៧ |
| ៤ | ឯកឧត្តម អ៊ុក សំអេន | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ០៧/០៨/២០១៧ |
| ៥ | លោក សៅ សំបូរ | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ១៣/១១/២០១៧ |
| ៦ | លោក សុខ សារ៉ាត | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ១៥/១១/២០១៧ |
| ៧ | លោក ឡុច ថាត | ឧត្តមមន្ត្រី ថ្នាក់លេខ ៣ | ១៦/០៨/២០១៧ |
| ៨ | លោក ខឹម ចន្ទីគីរី | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ០១/១០/២០១៧ |
| ៩ | លោក សៀង គឹមលៀង | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ១៩/១២/២០១៧ |
| ១០ | លោក សៅ ជារឿន | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ៣០/០៩/២០១៧ |
| ១១ | លោក ជុំ ចិន | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ១០/០៩/២០១៧ |
| ១២ | លោក សម សំរេត | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ១២/១២/២០១៧ |
| ១៣ | លោក ម៉ក់ វណ្ណា | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ២៩/១២/២០១៧ |
| ១៤ | លោកស្រី ហែម សម្បត្តិ | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ១៥/០៧/២០១៧ |
| ១៥ | លោក ឌុន វិសិដ្ឋ | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ២៧/០៧/២០១៧ |
| ១៦ | លោក កែវ កុសល | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ៣០/០៩/២០១៧ |
| ១៧ | លោក សោម រតនៈ | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ២២/០៧/២០១៧ |
| ១៤-ក្រសួងយុត្តិធម៌ | | | |
| ១ | ឯកឧត្តម ច័ន្ទ មនោ | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ១៦/០៩/២០១៧ |
| ២ | លោក ហាម ហែល | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ១៥/១២/២០១៧ |
| ១៥-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកីឡា | | | |
| ១ | លោកជំទាវ ឡេ ម៉ាយភឿង (ម៉ី ភឿង) | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ២១/១២/២០១៧ |
| ១៦-ក្រសួងសាធារណការ និងដឹកជញ្ជូន | | | |
| ១ | លោកស្រី គង នីថារ៉ា | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ២៥/០៩/២០១៧ |



| | | | |
|--|---------------------|--------------------------|------------|
| ២ | លោក គឹម សេរីធម្ម | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ០៣/០៨/២០១៧ |
| ១៧-ក្រសួងអភិវឌ្ឍន៍ជនបទ | | | |
| ១ | លោក សុខ គន | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ០៩/១០/២០១៧ |
| ២ | លោក សោម ឌុំ | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ២០/១០/២០១៧ |
| ១៨-ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ជនចាស់ និងយុវជនសិរីសោយ | | | |
| ១ | លោក ចាន់ សំអុន | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ០១/១១/២០១៧ |
| ១៩-ក្រសួងទេសចរណ៍ | | | |
| ១ | លោក យួន ធាន | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ១០/១០/២០១៧ |
| ២០-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ | | | |
| ១ | ឯកឧត្តម ហ៊ុយ ណារ៉ា | ឧត្តមមន្ត្រី ថ្នាក់លេខ ១ | ១៥/០៨/២០១៧ |
| ២ | លោក ឌី ភាលីនី | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ២២/០៧/២០១៧ |
| ២១-ក្រសួងបណ្តុះបណ្តាល និង ឧត្តមនិយម | | | |
| ១ | លោក ជន សេង អ៊ឹម | ឧត្តមមន្ត្រី ថ្នាក់លេខ ២ | ១០/០៨/២០១៧ |
| ២ | លោក ឡឿង សុផាវ័ន្តនី | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ១៥/០៩/២០១៧ |
| ២២-ក្រសួងកិច្ចការនារី | | | |
| ១ | លោកស្រី សាត សាលីម | ឧត្តមមន្ត្រី ថ្នាក់លេខ ៤ | ១១/១១/២០១៧ |
| ២ | លោកស្រី ម៉ុល សុខលីម | ឧត្តមមន្ត្រី ថ្នាក់លេខ ៥ | ២៦/០៨/២០១៧ |
| ២៣-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | | | |
| ១ | លោក ហៀង ចាន់នា | ឧត្តមមន្ត្រី ថ្នាក់លេខ ២ | ០១/១០/២០១៧ |
| ២៤-ក្រសួងរ៉ែ និងថាមពល | | | |
| ១ | លោក អឺ ហឿន | ឧត្តមមន្ត្រី ថ្នាក់លេខ ៦ | ០៥/១១/២០១៧ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

Handwritten signature

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៦៦៤ ស.ណ
 សំណេរដែលមានកម្រិតការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧
 អគ្គលេខាធិការរង្វាស់វិទ្យាសាស្ត្រ



ស៊ុយ សុខា

៦/៦



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១០៧/២៦៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំលើកទី១ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការជ្រើសតាំងរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៣/០០៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១៧/០០៤ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ **សម្តេចអគ្គមហាពញាចក្រី ហោង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

មាត្រា ១ .- សមាហរណកម្មក្របខ័ណ្ឌ ឋានន្តរសេត្តិ និងថ្នាក់ ជូនមន្ត្រីរាជការ ៦១នាក់ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ទៅក្នុងក្របខ័ណ្ឌអភិបាល ឋានន្តរសេត្តិឧត្តមអភិបាល ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧៖

- ១-ឯកឧត្តម **ឃ្លើង សាវ៉េយ** អគ្គលេខ០០១១ ឋានន្តរសេត្តិឧត្តមអភិបាល ថ្នាក់លេខ១
- ២-ឯកឧត្តម **ម៉ុង គុចហ៊ាត** អគ្គលេខ០០០៨ ឋានន្តរសេត្តិឧត្តមអភិបាល ថ្នាក់លេខ១
- ៣-ឯកឧត្តម **អ៊ុយ វិសាល** អគ្គលេខ០០៨៨ ឋានន្តរសេត្តិឧត្តមអភិបាល ថ្នាក់លេខ១
- ៤-ឯកឧត្តម **កែម សុផុនណា** អគ្គលេខ០២១៨ ឋានន្តរសេត្តិឧត្តមអភិបាល ថ្នាក់លេខ១
- ៥- អ្នករដ្ឋម្ចាស់ **នរោត្តម ជារ៉ាវ៉ែត** អគ្គលេខ០១៧៥ ឋានន្តរសេត្តិឧត្តមអភិបាល ថ្នាក់លេខ១



| | | |
|------------------------------------|-------------|-------------------------------------|
| ៦- ឯកឧត្តម យុត បូឡេ | អត្តលេខ០០២១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ១ |
| ៧- ឯកឧត្តម ស្រីន តារា | អត្តលេខ១៤៧៧ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ១ |
| ៨- ឯកឧត្តម ហង្ស វិចិត្រ | អត្តលេខ០១១៧ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ១ |
| ៩- ឯកឧត្តម តែ កេតនិន | អត្តលេខ០០០៩ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ១ |
| ១០- ឯកឧត្តម ព្រហ្ម វិរៈ | អត្តលេខ០០១៣ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ១ |
| ១១- ឯកឧត្តម កេត ពិសិដ្ឋ | អត្តលេខ១១៦៨ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ១ |
| ១២- ឯកឧត្តម អៀ ថាវ៉ាឌី | អត្តលេខ០១២៣ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ១ |
| ១៣- ឯកឧត្តម ហួត ពៅ | អត្តលេខ០០១៤ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ១ |
| ១៤- ឯកឧត្តម អ៊ិច សំអុល | អត្តលេខ០១០១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ១ |
| ១៥- ឯកឧត្តម ប៉ែន ប្រាសាទ | អត្តលេខ០២២៣ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ១៦- ឯកឧត្តម ឈឹម ឃៀន | អត្តលេខ០១៤៩ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ១៧- ឯកឧត្តម ឈុន ច័ន្ទបូរ៉ា | អត្តលេខ០០១២ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ១៨- ឯកឧត្តម ឡាយ ប៊ុនម៉េង | អត្តលេខ០១៥៣ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ១៩- ឯកឧត្តម សាត ពុមថាវី | អត្តលេខ០០៨១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២០- ឯកឧត្តម អ៊ិន ប៊ុនអេង | អត្តលេខ០២៩៦ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២១- ឯកឧត្តម សុន សុខហេង | អត្តលេខ០១៥១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២២- ឯកឧត្តម ទេស សុផាណ្ណារ៉ា | អត្តលេខ០២២២ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២៣- ឯកឧត្តម ជា គឹមហាន | អត្តលេខ០១០៧ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២៤- លោកជំទាវ ចាន់ បូផាន | អត្តលេខ០០៦៣ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២៥- ឯកឧត្តម ហ៊ឹម វឌ្ឍនា | អត្តលេខ០០៩០ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២៦- ឯកឧត្តម អ៊ុំ ប៊ុនឃៀន | អត្តលេខ០០៨០ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២៧- លោកជំទាវ សេង សុវត្ថា | អត្តលេខ០០១៦ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២៨- ឯកឧត្តម ចិន សុផាត | អត្តលេខ០១៣៥ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ២៩- ឯកឧត្តម ខាន់ វឌ្ឍនៈ | អត្តលេខ០១៣៣ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ៣០- លោកជំទាវ ទូច សុគន្ធ | អត្តលេខ០១៥៤ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ៣១- ឯកឧត្តម ឯក សារន្ទ | អត្តលេខ០២៣៦ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ៣២- ឯកឧត្តម អ៊ឹម សារ៉េត | អត្តលេខ០៤០៣ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ៣៣- ឯកឧត្តម ទួន សារ៉ាត្ត | អត្តលេខ០១៨៩ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៣ |
| ៣៤- ឯកឧត្តម សុរៈ វិបុល | អត្តលេខ១៤៧៨ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៤ |
| ៣៥- លោក សៀ សុវណ្ណតាជន៍ | អត្តលេខ០១៣២ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៤ |
| ៣៦- លោក លី ប៊ុនណារ៉ា | អត្តលេខ០០៦៩ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៤ |
| ៣៧- លោក អ៊ុន សមពិទ្យ | អត្តលេខ០០៧១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៤ |
| ៣៨- ឯកឧត្តម សរ គឹមស្រីន | អត្តលេខ០០៦៧ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៣៩- លោក អេង វណ្ណៈ | អត្តលេខ០១៥២ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |



| | | |
|------------------------------------|-------------|-------------------------------------|
| ៤០- ឯកឧត្តម មិត្ត វិមាន | អគ្គលេខ០២៣៤ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤១- លោក អូង ផាន់ណា | អគ្គលេខ០១៤៨ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤២- លោកជំទាវ ឈឹម សុមុនី | អគ្គលេខ០១៥០ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤៣- លោក ឌួង សុផល | អគ្គលេខ០១៤១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤៤- លោក ខួង ឧត្តម | អគ្គលេខ០១៣១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤៥- លោក ឧត សុខន | អគ្គលេខ០១៤៥ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤៦- លោកស្រី ឌួន ថេរ | អគ្គលេខ០១៣៧ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤៧- លោក ហេង សុភយន | អគ្គលេខ០១៥៦ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤៨- លោក ប៉ែន ភារាវិន | អគ្គលេខ០១៩០ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៤៩- លោកស្រី ជុន បំណាន | អគ្គលេខ០៤០៥ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៥០- លោក លី បូណា (២) | អគ្គលេខ០១០០ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៥១- លោក ហាម ពៅ | អគ្គលេខ០១៣៦ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៥២- លោក ឈន ភ្នំ | អគ្គលេខ០១១៨ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៥ |
| ៥៣- ឯកឧត្តម ហេង សំណាង (១) | អគ្គលេខ០៣៤២ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៥៤- ឯកឧត្តម ប្រាក់ ឈៀង | អគ្គលេខ០២១៤ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៥៥- លោក សេ វិធីយ៉ា | អគ្គលេខ០០២៥ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៥៦- លោកស្រី ជាង ប័ន្តស៊ី | អគ្គលេខ០១៧១ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៥៧- លោក ឈឹម ថេត | អគ្គលេខ០២១៧ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៥៨- លោកស្រី មិត្ត បុញ្ញសិរី | អគ្គលេខ០៥៥៥ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៥៩- លោក ម៉ៅ ស៊ី | អគ្គលេខ០១២២ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៦០- លោក ឥក ធីរ័ | អគ្គលេខ០០៦០ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |
| ៦១- លោក ធីត ឥមណាន | អគ្គលេខ០២០៤ | ឋានន្តរសក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ |

មាត្រា ២ .- សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧
គូងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ស.ស. ១៧០៨. ៦៧៦

លេខ: ៦៧៣ ស.ណ
 សំណៅដែលមានតម្លៃជាការចែកផ្សាយ
 រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ...១៣៧...១៧៧៧.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១២៨អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលហៅកាត់ថា អគ្គលេខាធិការដ្ឋាន វ.ស.ស.។

ជំពូកទី២

ការកិច្ចរបស់អគ្គលេខាធិការដ្ឋាន វ.ស.ស.

មាត្រា២ .-

អគ្គលេខាធិការដ្ឋាន វ.ស.ស. បំពេញមុខងារជាសេនាធិការឱ្យក្រុមប្រឹក្សាភិបាលនៃ វ.ស.ស. លើ បេសកកម្មគ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់ វ.ស.ស. និងសម្របសម្រួល ការងារពាក់ព័ន្ធផ្សេងៗ ដែលរួមមាន៖

- គ្រប់គ្រង និងដឹកនាំការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន វ.ស.ស.
- គ្រប់គ្រងឯកសារ និងលិខិតចេញ-ចូល
- ចាត់ចែង និងគ្រប់គ្រងសម្ភារបរិក្ខាររបស់ វ.ស.ស.
- រៀបចំ និងសម្របសម្រួលរាល់កិច្ចប្រជុំ សិក្ខាសាលា និងកិច្ចប្រជុំនានារបស់ វ.ស.ស.
- រៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល
- ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងដាក់ឱ្យដំណើរការនូវ គោលនយោបាយដែលកំណត់ដោយក្រុមប្រឹក្សាភិបាល
- រៀបចំគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ វ.ស.ស. ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេច
- ធ្វើរបាយការណ៍ការងារគ្រប់គ្រង ត្រួតពិនិត្យលើគណនីហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់ឯកសារទាំងនេះជូន ក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ
- ធ្វើការបញ្ជាក់ក្នុងករណីចាំបាច់ លើការកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ
- បំពេញមុខតំណែងរបស់ វ.ស.ស. ក្នុងការកម្រិតក្របខ័ណ្ឌចំនួនបុគ្គលិក ដែលកំណត់ដោយក្រុមប្រឹក្សា ភិបាល ព្រមទាំងគោរពវិធានស្តីពីការគ្រប់គ្រងបុគ្គលិក
- បំពេញតួនាទីតាមឋានានុក្រម ចំពោះបុគ្គលិកទាំងអស់របស់ វ.ស.ស. ដែលកំណត់ដោយក្រុមប្រឹក្សា ភិបាល ស្តីពីការបែងចែកសិទ្ធិអំណាច និងតាមបទបញ្ជាផ្ទៃក្នុង ព្រមទាំងបទប្បញ្ញត្តិដទៃទៀត
- ទទួលអនុវត្តការងារផ្សេងទៀតដែលក្រុមប្រឹក្សាភិបាលប្រគល់ជូន។

ជំពូកទី៣

ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន វ.ស.ស.

មាត្រា៣ .-

អគ្គលេខាធិការដ្ឋាននៃ វ.ស.ស. ត្រូវដឹកនាំដោយអគ្គលេខាធិការ ០១(មួយ)រូប និងអមដោយ អគ្គលេខាធិការរងមួយចំនួនតាមការចាំបាច់ ជាជំនួយការ។

អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។

ការតែងតាំងអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវស្នើសុំតែងតាំងដោយប្រធានក្រុមប្រឹក្សាភិបាល។

មាត្រា៤ .-

អគ្គលេខាធិការដ្ឋាន វ.ស.ស. មានរចនាសម្ព័ន្ធដូចខាងក្រោម៖

- ១- នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច

Seth

- ២- នាយកដ្ឋានការងារស្រាវជ្រាវ ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា
- ៣- នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ
- ៤- នាយកដ្ឋានផែនការ និងគម្រោង។

រចនាសម្ព័ន្ធដែលជាអង្គការលេខរបស់អគ្គលេខាធិការដ្ឋាន វ.ស.ស. ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា ៥ .-

នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធាន ០១(មួយ)មួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានមួយចំនួន ជាជំនួយការ មានឋានៈស្មើអនុប្រធាននាយកដ្ឋាន។

នាយកដ្ឋាននីមួយៗមានការិយាល័យមួយចំនួនតាមការចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

មាត្រា ៦ .-

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- សម្របសម្រួលសកម្មភាពការងាររដ្ឋបាលរបស់ វ.ស.ស.
- គ្រប់គ្រងចរាចរណ៍សាររដ្ឋបាលផ្សេងៗរបស់ វ.ស.ស.
- សហការរៀបចំកិច្ចប្រជុំ សន្និបាត សន្និសីទ វេទិកា សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងពិធីផ្សេងៗរបស់ វ.ស.ស.
- រៀបចំការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និងបុគ្គលិកចំណុះអគ្គលេខាធិការដ្ឋាន
- ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តាមការកំណត់ ជូនអគ្គលេខាធិការ
- សហការជ្រើសរើស កៀរគរធនធានមនុស្សដែលមានសមត្ថភាពមកចូលរួមក្នុងការងារសិក្សាស្រាវជ្រាវរបស់ វ.ស.ស.
- សិក្សា រៀបចំកម្មវិធីបណ្តុះបណ្តាល អប់រំ និងកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល និងបុគ្គលិកនៃ វ.ស.ស.
- សិក្សា រៀបចំគោលការណ៍ យុទ្ធសាស្ត្រ គម្រោងថវិកា និងផែនការសកម្មភាពការងារហិរញ្ញវត្ថុ
- ត្រួតពិនិត្យ គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធាន និងថវិកាដែលបានមកពីដៃគូផ្សេងៗ ព្រមទាំងត្រួតពិនិត្យនិងទូទាត់ចំណាយថវិការបស់ វ.ស.ស.
- ធ្វើរបាយការណ៍ពាក់ព័ន្ធនឹងចំណូល-ចំណាយថវិកាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនអគ្គលេខាធិការដើម្បីពិនិត្យ និងរាយការណ៍បន្តជូនក្រុមប្រឹក្សាភិបាល
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ៧ .-

នាយកដ្ឋានការងារស្រាវជ្រាវ ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំវេទិកាដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដោយសហការជាមួយភាគីពាក់ព័ន្ធនានា ទាំងក្នុងស្រុក និងក្រៅស្រុក
- សម្របសម្រួល និងសហការក្នុងការសិក្សាស្រាវជ្រាវជាមួយបញ្ញវន្ត ក្រុមអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ

ដើម្បីចងក្រង និងបោះពុម្ពផ្សព្វផ្សាយឯកសារសំខាន់ៗ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល

- រៀបចំផ្សព្វផ្សាយទស្សនៈ មតិយោបល់ និងសកម្មភាពទាំងឡាយ ក្នុងគោលបំណងរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍដោយចីរភាព និងចូលរួមចំណែកក្នុងការពង្រឹងនីតិវិធី លទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិក្នុងក្របខ័ណ្ឌច្បាប់
- សិក្សា ពិនិត្យ រៀបចំប្រព័ន្ធ និងទទួលបន្ទុកការងារពាក់ព័ន្ធនឹងព័ត៌មានវិទ្យា ដើម្បីធានាឱ្យបាននូវ ប្រសិទ្ធភាពការងាររបស់ វ.ស.ស.
- គ្រប់គ្រងទិន្នន័យព័ត៌មាន របាយការណ៍ និងឯកសារពាក់ព័ន្ធនឹងការងាររបស់ វ.ស.ស.
- ធ្វើរបាយការណ៍លទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានការងារស្រាវជ្រាវ ផ្សព្វផ្សាយ និង ព័ត៌មានវិទ្យា ជូនអគ្គលេខាធិការ ដើម្បីពិនិត្យ និងរាយការណ៍បន្តជូនក្រុមប្រឹក្សាភិបាល
- ទទួលអនុវត្តការកិច្ចផ្សេងទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ៨ .-

នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- សម្របសម្រួលការងារជាមួយសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងការរៀបចំកិច្ចពិភាក្សា វេទិកា សន្និបាត សន្និសីទ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗ
- ពិនិត្យ និងលើកយោបល់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា
- ធ្វើការកៀរគរជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា
- រៀបចំចំណុចពិភាក្សា និងជំនួយស្មារតីជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងចូលរួមកិច្ចប្រជុំសំខាន់ៗ ដែលពាក់ព័ន្ធនឹងសហប្រតិបត្តិការអនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោក ព្រមទាំងកិច្ចការសហ-ប្រតិបត្តិការពាក់ព័ន្ធនឹងសង្គមស៊ីវិលជាតិ និងអន្តរជាតិ
- ធ្វើរបាយការណ៍លទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហ-ប្រតិបត្តិការអន្តរជាតិ ជូនអគ្គលេខាធិការ ដើម្បីពិនិត្យ និងរាយការណ៍បន្តជូនក្រុមប្រឹក្សាភិបាល
- ទទួលអនុវត្តការកិច្ចផ្សេងទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ៩ .-

នាយកដ្ឋានផែនការ និងគម្រោង មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- សិក្សា និងរៀបចំផែនការការងាររយៈពេលខ្លី មធ្យម និងវែងរបស់ វ.ស.ស.
- សហការសម្របសម្រួល និងគាំទ្រក្នុងការរៀបចំ ការគ្រប់គ្រង និងការអនុវត្តគម្រោងកម្មវិធីនានា ជាមួយ បណ្តាភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា
- សិក្សា និងរៀបចំគម្រោងអភិវឌ្ឍន៍នានា សំដៅលើកស្ទួយដល់ការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីស្វែងរក ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នានា
- សហការសម្របសម្រួល កៀរគរប្រភពធនធាន និងមូលនិធិពីដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រ និងអនុវត្ត កម្មវិធី និងគម្រោងនានារបស់ វ.ស.ស.
- ទទួលបន្ទុកអនុវត្ត តាមដាន និងវាយតម្លៃគម្រោងនានារបស់ វ.ស.ស.

Seh

- ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានផែនការ និងគម្រោង តាមការកំណត់ ជូនអគ្គលេខាធិការ ដើម្បីពិនិត្យ និងរាយការណ៍បន្តជូនក្រុមប្រឹក្សាភិបាល
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា១០ .-

នាយកដ្ឋាននីមួយៗ ត្រូវដឹកនាំដោយប្រធាន ០១(មួយ)រូប ដែលត្រូវតែងតាំងដោយអនុក្រឹត្យ និងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់ ដែលត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ត្រូវស្នើសុំតែងតាំងដោយប្រធានក្រុមប្រឹក្សាភិបាល។

អគ្គលេខាធិការមានសិទ្ធិស្នើសុំបង្កើតការិយាល័យមួយចំនួនតាមការចាំបាច់ ដោយត្រូវលើកសំណើជូនក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ និងសម្រេច។ ការបង្កើតការិយាល័យត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោងតាមការស្នើសុំរបស់ក្រុមប្រឹក្សាភិបាលនៃ វ.ស.ស.។

មាត្រា១១ .-

បុគ្គលិកអចិន្ត្រៃយ៍របស់អគ្គលេខាធិការដ្ឋាន វ.ស.ស. មានមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ មកពីទីស្តីការគណៈរដ្ឋមន្ត្រី ឬមកពីក្រសួង ស្ថាប័នដទៃទៀត។ មន្ត្រីត្រូវបានទទួលបន្ទុកក្របខ័ណ្ឌ ប្រាក់បៀវត្ស និងប្រាក់កម្រៃផ្សេងៗដែលបានកំណត់ដោយមុខងារសាធារណៈពីអង្គការដើមរបស់ខ្លួន។

អគ្គលេខាធិការដ្ឋាន វ.ស.ស. អាចជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា។ បុគ្គលិកទាំងអស់នោះ ត្រូវស្ថិតក្នុងបទប្បញ្ញត្តិនៃបទបញ្ជាផ្ទៃក្នុង និងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ស្របតាមច្បាប់ស្តីពីការងារ។

បុគ្គលិកនៃអគ្គលេខាធិការដ្ឋាន វ.ស.ស. ត្រូវស្ថិតក្រោមការគ្រប់គ្រងនៃបទបញ្ជាស្តីពីការគ្រប់គ្រងបុគ្គលិកដែលសម្រេចដោយក្រុមប្រឹក្សាភិបាល ដែលត្រូវស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្តីពីការងារ។

ក្រុមប្រឹក្សាភិបាល ត្រូវកំណត់ប្រាក់កម្រៃលើកទឹកចិត្តចំពោះបុគ្គលិក ព្រមទាំងបែបបទនៃការទូទាត់ផងដែរដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង។

មាត្រា១២ .-

អគ្គលេខាធិការដ្ឋាន វ.ស.ស. មានទិស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី។

អគ្គលេខាធិការដ្ឋាន វ.ស.ស. មានសិទ្ធិប្រើប្រាស់ត្រាដោយឡែកសម្រាប់ដំណើរការការងាររបស់ខ្លួន។

ជំពូកទី៤

ប្រកាសនៃការងាររបស់អគ្គលេខាធិការដ្ឋាន វ.ស.ស.

មាត្រា១៣ .-

- អគ្គលេខាធិការដ្ឋាន វ.ស.ស. ត្រូវទទួលបន្ទុកលើចំណូលនិងចំណាយរបស់ វ.ស.ស. ដែលមានជាអាទិ៍៖
- ចំណាយលើកិច្ចការរដ្ឋបាល
 - គ្រប់គ្រងចំណូលដែលទទួលបានមកពីមូលនិធិ ឬជំនួយផ្សេងៗ

Seth

- ចំណាយលើការរៀបចំកិច្ចប្រជុំ សន្និបាត សន្និសីទ វេទិកា បាត់កថា សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងពិធីផ្សេងៗ
- ចំណាយលើបេសកកម្មក្នុងប្រទេស និងក្រៅប្រទេសរបស់ក្រុមប្រឹក្សាភិបាល និងមន្ត្រី-បុគ្គលិករបស់ វ.ស.ស.
- ចំណាយផ្សេងៗទៀតដែលចាំបាច់ ដើម្បីផលប្រយោជន៍របស់ វ.ស.ស.។

អគ្គលេខាធិការដ្ឋាន វ.ស.ស មានកញ្ចប់ថវិកាដាច់ដោយឡែក ស្ថិតក្រោមកញ្ចប់ថវិការបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រើប្រាស់សម្រាប់ដំណើរការការងាររបស់ខ្លួន។ ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាន វ.ស.ស. មានសិទ្ធិទទួល ប្រើប្រាស់ និងចាត់ចែងមូលនិធិផ្សេងទៀតដែលទទួលបានពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ឬជំនួយបរទេស ដោយត្រូវមានការពិនិត្យ និងសម្រេចពីក្រុមប្រឹក្សាភិបាល។

ជំពូកទី៥
អវសានប្បញ្ញត្តិ

មាត្រា១៤ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា១៥ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១.៣១.៧៧.២៧



អនុក្រឹត្យ

ស្តីពី

ការកែសម្រួលវេសនាទំលេខ៤២ ទៅជា កងពលតូចអន្តរាគមន៍លេខ ១២៨

ដាក់ចំណុះយោងភូមិភាគទី១ បញ្ជាការដ្ឋានកងទ័ពជើងគោក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធបាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ត្រូវបានកែសម្រួល វេសនាទំលេខ៤២ ទៅជាកងពលតូចអន្តរាគមន៍លេខ ១២៨ ដាក់ចំណុះ យោងភូមិភាគទី១ បញ្ជាការដ្ឋានកងទ័ពជើងគោក ។

មាត្រា ២: តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងក្របខ័ណ្ឌបាត់តាំងកងពលតូចអន្តរាគមន៍លេខ១២៨ អាស្រ័យដោយក្រសួង- ការពារជាតិ កំណត់ ។

មាត្រា ៣: បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ-
មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត
អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្តេចពិជ័យសេនា ឆៀ បាញ់

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩៣៤ អនក្រ.បក - ៣៥

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **ឃុន សៅរ៍** ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧ អនក្រ.បក ប្រ. ២០១៧



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប នៅក្នុងខេត្តកោះកុង ដូចមានរាយនាមខាងក្រោម:

- ១-លោក **អន ភារៈ** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

២-លោកស្រី **ឈុន វ៉ានុន** ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌ
មន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រសួងសុខាភិបាល ឲ្យកាន់មុខតំណែងជា
អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

មាត្រា ២ : ក្នុងរយៈពេលមកបំពេញភារកិច្ចថ្មីនេះ លោកស្រី **ឈុន វ៉ានុន** ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌ
ដើម។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច
មានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ
ហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសអង្គជំនុំជម្រះរដ្ឋមន្ត្រី
- ឧទ្ធរណ៍យសអង្គជំនុំជម្រះរដ្ឋមន្ត្រី
- ជួនមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ...ន.ណ.៤...ន.ន(ក. គ. ឃ)



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៅក្នុងខេត្តកោះកុង ចំនួន ០២រូប ដូចមានរាយនាម ខាងក្រោម:

១-លោក **ធួ វិបុល**

ឋានន្តរសិក្ខិរមន្ត្រី ថ្នាក់លេខ១ អភិបាល នៃគណៈអភិបាលក្រុង ខេមរភូមិន្ទ ឱ្យទៅបម្រើការងារនៅសាលាខេត្តកោះកុង



២-លោក ឌូ សាវុធ

ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក ថ្មបាំង ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុក បូទុមសាគរ។

មាត្រា ២ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៅក្នុងខេត្តកោះកុង ដូចមាន រាយនាមខាងក្រោម:

១-លោក **លេង សុវណ្ណដា** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ

២-លោក **អន សុធាវិទ្ធី** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃ គណៈអភិបាលស្រុកថ្មបាំង។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច មានឈ្មោះក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧.៤.២៧.២៧.២៧.២៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៤រូប នៅក្នុងខេត្តកណ្តាល ដូចមានរាយនាមខាងក្រោម:
- ១-លោក **គុច ស៊ីវមី** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកពញាឮ ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល
 - ២-លោក **សាំង ម៉េងលាន** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលស្រុក មុខកំពូល ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកពញាឮ

៣-លោក **គង់ សោភ័ណ្ណ** ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុក ល្វាឯម

៤-លោក **ម៉ីន ផេង** ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧



- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧០៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៣រូប នៅក្នុងខេត្តព្រះវិហារ ដូចមានរាយនាមខាងក្រោម:

- ១- លោក **ង សារ៉ូ** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាល នៃគណៈអភិបាលស្រុករៀង ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងព្រះវិហារ
- ២- លោក **គុក សោភ័ណ្ណ** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលក្រុងព្រះវិហារ ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកត្បែងមានជ័យ

៣-លោក អ៊ុន ឌុន្នី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលស្រុកត្បូងមានជ័យ
ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុករៀង។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច
មានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ
ហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៧៧.៧៧៧.៧៧៧ ក. ត. ត



អនុក្រឹត្យ

ស្តីពីការជូនមេឃាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ដែលប្រកាសអោយប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ

សម្រេច

មាត្រា ១. បំពាក់ **មេឃាយសាសន្តាបនាជាតិ** ជូនសប្បុរសចំនួន៣រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងអគារ សិក្សា បណ្ណាល័យ អគារស្នាក់នៅរបស់សិស្ស អគារស្នាក់នៅរបស់សន្តិសុខ ដងទង់ជាតិ អណ្ណាងទឹក ម៉ាស៊ីនភ្លើងផ្ទាំងសូឡា និងសម្ភារសិក្សាមួយចំនួន ក្នុងខេត្តព្រះវិហារដូចមានរាយនាមខាងក្រោម៖

- | | |
|-----------------------------------|--------------------------------|
| ១-លោក PIERRE ET MARIE LAURE ESNEE | ទឹកប្រាក់ចំនួន ១១០,៩៧១ ដុល្លារ |
| ២-លោក DOMINIGUE ROUSSEL | ទឹកប្រាក់ចំនួន ១១០,០០០ ដុល្លារ |
| ៣-លោក CHARLOTTE SAUBESTRE | ទឹកប្រាក់ចំនួន ១១០,០០០ ដុល្លារ |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថ លេខាតទៅ។ *AO*

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កើត ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

[Handwritten signature]



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៤៣៤...ស.ន.ក.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរវជន ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ **មេដាយស្ថាបនាជាតិ** ចំនួន ០៥គ្រឿង ជូនសប្បុរសជន ចំនួន ០៥រូប ដែលបានបរិច្ចាគធនធានចូលរួមកសាងផ្ទះធ្វើអំពីឈើប្រក់សង្កត់ ចំនួន ៤៥ខ្នង បន្ទប់ទឹក ៥៨បន្ទប់ អណ្តូង ១៨អណ្តូង ជូនប្រជាពលរដ្ឋនៅស្រុកព្រះស្តេចខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

| | |
|--------------------------------------|--|
| ១-អ្នកស្រី ត្រីសុខ សុគារី | តំណាងប្រធានអង្គការមូលនិធិនៃក្តីសង្ឃឹម |
| ២-លោក រ៉ូប៊ីន ឃី (Robert Kee) | ប្រធានអង្គការមូលនិធិនៃក្តីសង្ឃឹម |
| ៣-អ្នកស្រី ឈីន សាន (Lwin San) | ប្រធានគ្រប់គ្រងអង្គការមូលនិធិនៃក្តីសង្ឃឹមប្រចាំកម្ពុជា |
| ៤-លោក សាម៉ន ឡា | បុគ្គលិក សម្របសម្រួល |
| ៥-លោក ខន វាសនា | បុគ្គលិក សម្របសម្រួល |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរវជនដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខ្នងកាលយសម្តេចនាយករដ្ឋមន្ត្រី
 - ខ្នងកាលយសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...១៧១៧...១៧៧(ក) ៧៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ **មេដាយស្ថាបនាជាតិ** ជូនតំណាងអង្គការសាម៉ារីតាន់ភ័ស ដែលមានសប្បុរសជនចំនួន ៥ រូប ដែលបានចូលរួមជួយកសាងអគារសិក្សាជាច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖

- ១-លោក **Bob Jacob** នាយករងអង្គការសាម៉ារីតាន់ភ័ស
- ២-លោក **ម៉ុក ធី** ប្រធានកម្មវិធីផ្នែកអប់រំ
- ៣-លោក **វ៉ាត សាខុន** សប្បុរសជន
- ៤-លោក **Wayne Hester** ទីប្រឹក្សាបច្ចេកទេសផ្នែកអប់រំ
- ៥-លោក **Raul Nejudne** ប្រធានកម្មវិធីសាងសង់

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *apsh*

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៧៤០ អនក្រ. ៧៧



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបណ្ឌិតសេវា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបណ្ឌិតសេវា តាមលំដាប់ថ្នាក់ ចំនួន ០៧គ្រឿង ជូនម្ចាស់ជំនួយ និងសប្បុរសជន ដែលបានផ្តល់ជើង សប្បុរសមិត្ត ជូនអង្គការស៊ីម៉ាក់សម្រាប់ផ្តល់ជូនជនពិការ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបណ្ឌិតសេវា ថ្នាក់ ធិបតី

- ឧត្តមសេនីយ៍ **General Wittaya Wachirakul** ទីប្រឹក្សាសាកលវិទ្យាល័យក្រសួងការពារជាតិថៃ

ខ-វេជ្ជបណ្ឌិតសេវា ថ្នាក់ សេនា

- ១- Dr. **Vajara Rujiwetpongstorn** អគ្គលេខាធិការមូលនិធិជើងសប្បុរសមិត្តម្ចាស់ក្សត្រីថៃ
- ២- Dr. **Virat Panpanich** វេជ្ជបណ្ឌិតមូលនិធិជើងសប្បុរសមិត្តម្ចាស់ក្សត្រីថៃ
- ៣- Mr. **Krianglit Sukcharoensin** វេជ្ជបណ្ឌិតមូលនិធិជើងសប្បុរសមិត្តម្ចាស់ក្សត្រីថៃ
- ៤- Mr. **Kittinan Kunapemsiri** នាយកគ្រប់គ្រងទីផ្សារស្រាបៀរ Singha ប្រចាំអាស៊ី
- ៥- Mr. **Cheam Srun** នាយកចែកចាយស្រាបៀរ Leo ប្រចាំប្រទេសកម្ពុជា

គ-វេជ្ជបណ្ឌិតសេវា ថ្នាក់ សេនាប្រធាន

- Ms. **Kanjit Paewpunchu** នាយកផ្នែកយុទ្ធសាស្ត្រស្រាបៀរ Singha ប្រចាំអាស៊ី

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខ្លួនកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខ្លួនកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩៤ ខណ្ឌក្រ. ៧៧



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ NS/KRT-34 ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៩៦ ត្រាស់បង្គាប់បង្កើត ក្រសួងព្រះបរមរាជវាំង
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ២៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ តទៅ ដូចមានរាយនាមខាងក្រោម ៖

| | | |
|------------------------|------------------------|------------------------|
| ១- លោក ហឿន គៀង | ពីរមន្ត្រី ថ្នាក់លេខ ២ | មករមន្ត្រី ថ្នាក់លេខ ១ |
| ២- លោក ឡាយ ខុម | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៣- លោក ហ៊ាន ជីវ៉ា | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៤- លោក ហាស ចន្ទធារិទ្ធ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៥- លោកស្រី កែវ ម៉ៅ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៦- លោក គង់ ប៊ុនធឿន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |

| | | | |
|-----|------------------------|------------------------|------------------------|
| ៧- | លោក កើត ឡើង | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៨- | លោក ឡឿង ចំរើន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៩- | លោក លី ឈាងត្រី | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១០- | លោក ផ្លុច វិសុទ្ធ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១១- | លោក ជា ស៊ីផុន | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ១២- | លោក ព្រាម ឆន់ | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ១៣- | លោក ស៊ីន គាត | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ១៤- | លោក ស៊ីន ម៉ីនថាន | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ១៥- | លោក ចាម សារឿន | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ១៦- | លោក រស់ សារិន | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ១៧- | លោក ម៉េ ជំនិត | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ១៨- | លោក ហាង សុភ័ក្ត្រ | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ១៨- | លោក ឡើងដលីន ម៉ូលីកក្តី | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ២០- | លោក នរិន្ទ មុនីរ៉េត | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ២១- | លោក អ៊ុន ចុក្តា | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ២២- | លោក នីង ថៃ | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ២៣- | លោក អាន ម៉េងសែ | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ២៤- | លោកស្រី ហាង ម៉ូរ៉ាមី | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ២៥- | លោក វ៉ាន់ វាសនា | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |
| ២៦- | លោកស្រី នូ ធារ័ត្ន | ពីរមន្ត្រី ថ្នាក់លេខ ១ | មករមន្ត្រី ថ្នាក់លេខ ៤ |

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤៤ អនក្រ. ១៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាត៌្នន្ទ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាត៌្នន្ទ ថ្នាក់ ទីបី ជូនអ្នកស្រី Corinne Bouriet អនុប្រធានផ្នែកអប់រំ សុខភាព និងអភិវឌ្ឍន៍សង្គមរបស់សហភាពអឺរ៉ុប ដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាបម្រើដល់វិស័យអប់រំ យុវជន និងកីឡា នាពេលកន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៤៣...៧៧ ក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបណ្ឌិតជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ **វេជ្ជបណ្ឌិតជាតិ** ជូនសប្បុរសជន ចំនួន២រូប ដែលបានជួយឧបត្ថម្ភថវិកាក្នុងការជួយកសាងអគារសិក្សា ចំនួន០១ខ្នង និងកែលម្អបរិស្ថាន ជូនដល់សាលាបឋមសិក្សារបោះអង្កាញ់ ក្នុងរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម ៖

- ១-លោក KENNETH CHOO សប្បុរសជន
- ២-លោក ROLAND BALA សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤៤ រ.ស.ក្រ.តត

អនុក្រឹត្យ

ស្តីពីការផ្តល់គ្រឿងឥស្សរិយយស

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស០៩/រកត/១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់ប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួម បេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប

សម្រេច

មាត្រា ១ ៖ បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ សេនា ផ្តល់ជូនលោកវេសេនីយ៍ទោ អាឡិចសង់ ប្រីស្កូ (Alexandre BRICHAUX) ប្រធានគម្រោងប្រតិបត្តិការរក្សាសន្តិភាពរបស់បេសកកម្មសហប្រតិបត្តិការ សន្តិសុខ និងការពារនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងជាទីប្រឹក្សាអមមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានស្នាដៃល្អ និងគុណ បំណាច់ក្នុងការបំពេញភារកិច្ច ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិ អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសាមីខ្លួន ត្រូវអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីប្រចាំការ
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៤ ធ្វើ ១៧ ក ២០១៧



អនុក្រឹត្យ

ស្តីពី

ការតែងតាំងទីប្រឹក្សាជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម//០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ស្តីពីធនាគារអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៧៥២ អនក្រ.តត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល អាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ស ម្រេច

មាត្រា ១.-

ត្រូវបានតែងតាំងឯកឧត្តម **សុខ គន្ធរ** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាទីប្រឹក្សាជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទបន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីប្រចាំការ
 - ដូចមាត្រា ៣ "ដើម្បីអនុវត្ត"
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ...១៤៤៧...អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរនាវិក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

| | | | | |
|-----------|------------|----------------|----------------|--|
| ១-វរនាវិក | ឌុក | វិមិត្រ | អត្តលេខ ១៥៨០៦០ | នាយរង លេខាធិការដ្ឋាន បញ្ជាការដ្ឋាន ការពារកោះឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើងទឹក |
| ២-វរនាវិក | គឹម | កែវមុនី | អត្តលេខ ០៦៥៣៣៣ | នាយរង ការិយាល័យទី៥ បញ្ជាការដ្ឋាន ការពារកោះឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើងទឹក |
| ៣-វរនាវិក | គឹក | សំរោង | អត្តលេខ ០១៥៧០២ | នាយរង ការិយាល័យទី៥ បញ្ជាការដ្ឋាន ការពារកោះឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើងទឹក |
| ៤-វរនាវិក | ឡេង | ណារិត | អត្តលេខ ០៥៨៤៤០ | នាយរង ការិយាល័យហ្វឹកហ្វឺន បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើងទឹក |



៥-វរនារីទោ **សំរិទ្ធ ណុប** អត្តលេខ ០២៩៣៩១ នាយគិលានដ្ឋាន ការិយាល័យសុខាភិបាល
បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើងទឹក

៦-វរនារីទោ **ហ៊ុន ម៉ីនណារ៉ា** អត្តលេខ ០៥៦០៧៦ ជំនួយការ ឯកឧត្តម ស្រីន សារឿន
មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើងទឹក

មាត្រា២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង
សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ ជាតិចូបច្ចាមរណៈ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤ ល.រ.អនក្រ.បក ២០១៧

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

- មាត្រា ១:** ដំឡើងឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ជាតិចូបច្ចាមរណៈ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនសព្វៈ
- ១-វរសេនីយ៍ទោ **ទូ ឌីមលន** អត្តលេខ ០១៤៤៦៧ ជំនួយការ ឯកឧត្តម នាយក អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
 - ២-វរសេនីយ៍ទោ **ឡុន សោភ័ណ** អត្តលេខ ០៣៣៩៨១ មេបញ្ជាការរង វរសេនាតូចលេខ៩០១ កងពលតូចដឹកជញ្ជូនលេខ៩០ ទីចាត់ការចលនូប្បត្តម្ភ អគ្គបញ្ជាការដ្ឋាន
 - ៣-វរសេនីយ៍ទោ **សិក សេន** អត្តលេខ ០២១៨៩៦ នាយរង ការិយាល័យទី៤ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ អគ្គបញ្ជាការដ្ឋាន
 - ៤-វរសេនីយ៍ទោ **វិវិក ម៉ីនឡឿន** អត្តលេខ ០៣៨០៧៩ មេបញ្ជាការរង កងហោះប្រយោគ បញ្ជាការដ្ឋានកងទ័ពជើងអាកាស

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវ អនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៤៧ អនក្រ. តត



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | | |
|----|------------|--------------------|---------|-------|
| ១- | វរសេនីយ៍ទោ | វ៉ែម ឌុន្តា | អត្តលេខ | ០១១៧៦ |
| ២- | វរសេនីយ៍ទោ | ម៉ៀង អុច | អត្តលេខ | ០១១៨០ |
| ៣- | វរសេនីយ៍ទោ | គិន ចន្ទ្យា | អត្តលេខ | ០១១៨៧ |
| ៤- | វរសេនីយ៍ទោ | ឡូច ឫវ៉ា | អត្តលេខ | ០៤៨៦៨ |

| | | | | |
|-----|------------|---------------------------|---------|---------|
| ៥- | វិសេនីយ៍ទោ | កុយ ចាន់ជាតុច | អគ្គលេខ | ០៤៩២៨ |
| ៦- | វិសេនីយ៍ទោ | គូន ឌុន | អគ្គលេខ | ០៤៩៣៨ |
| ៧- | វិសេនីយ៍ទោ | គិត ធួវ៉ា | អគ្គលេខ | ០៥៤៣១ |
| ៨- | វិសេនីយ៍ទោ | ប្រាក់ សុខយាន | អគ្គលេខ | ០៦៦៦២ |
| ៩- | វិសេនីយ៍ទោ | ចាន់ សុម៉ារ៉ា | អគ្គលេខ | ១២៩៩៧ |
| ១០- | វិសេនីយ៍ទោ | សាយ សំណេត | អគ្គលេខ | ២៦២៣២ |
| ១១- | វិសេនីយ៍ទោ | រស់ សារ៉ាតុច | អគ្គលេខ | ៣១២៨៣ |
| ១២- | វិសេនីយ៍ទោ | ស្រីសុខ ឡុចឌី | អគ្គលេខ | ៥៥០៦២ |
| ១៣- | វិសេនីយ៍ទោ | ឌី វណ្ណារ៉ា | អគ្គលេខ | ៥៧៨៨៤ |
| ១៤- | វិសេនីយ៍ទោ | ជុំ ណារ៉ាសុភ័ក្ត្រ | អគ្គលេខ | ៥៨០០៦ |
| ១៥- | វិសេនីយ៍ទោ | តាន់ សុខហោ | អគ្គលេខ | ៦២៨៤៩ ។ |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមាជិកខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក ២០១៧



**អនុក្រឹត្យ
ស្តីពី**

ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្លើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **អំង ម៉ូលីន** អត្តលេខ ០៥០៩៤
- ២- វរសេនីយ៍ទោ **ហាម ចន្ទា** អត្តលេខ ២៦៦៩០
- ៣- វរសេនីយ៍ទោ **សែន វឌ្ឍនា** អត្តលេខ ០៥០៩៩ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្របខ័ណ្ឌ និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៤៤.០.២៧៧.២៧

**អនុក្រឹត្យ
ស្តីពី**

**ការដំឡើងថ្នាក់តាមសញ្ញាបត្រជូនមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : ដំឡើងថ្នាក់តាមសញ្ញាបត្រជូនមន្ត្រីរាជការចំនួន ០២រូប នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងក្របខណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ដូចខាងក្រោម :

- ១. លោកជំទាវ **ហាស វិចិត្រ** ពីរមន្ត្រីថ្នាក់លេខ២ មកពីមន្ត្រីថ្នាក់លេខ១
- ២. ឯកឧត្តម **វិរុក សុំដេន** ពីរមន្ត្រីថ្នាក់លេខ៣ មកពីមន្ត្រីថ្នាក់លេខ២ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។


មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល :


- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៤១ អនក្រ.បក

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នភ្នាក់ងារ និងភ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **យ៉ាន់ វ៉ាន់ស៊ីន** ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក សុខ ស៊ីបាត់ ដែលបានចូលនិវត្តន៍។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា "២"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...១៤២... អនក្រ.បក ១៤១

អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់កិត្តិយស

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់កិត្តិយស ដល់លោក **នល់ សុផាវ័ក្ខ** ពីឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ១ មកឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អំនុចទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលយកសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលយកឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៤៤ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នភ្នាក់ងារជាតិ និងភ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោកបណ្ឌិត **វិគ្គ នាង** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា ជំនួសឯកឧត្តម ស៊ី សុផាន ដែលបានផ្ទេរចេញ។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលបានយល់ព្រមជា តាមរដ្ឋមន្ត្រី
 - ទទួលបានយល់ព្រមតាមរដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...**៩៩៤**...**អនក្រ** - **៩៩**

**អនុក្រឹត្យ
ស្តីពី**

ការតាំងសម្រាប់ក្របខណ្ឌមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/១៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១.-

តាំងសម្រាប់ក្របខណ្ឌមន្ត្រីរាជការចំនួន ០៥រូប ទៅក្នុងឋានន្តរស័ក្តិក្រុមការ ថ្នាក់លេខ១ នៃក្របខណ្ឌមន្ត្រីក្រុមការនៅទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ តទៅ ៖

១. លោកស្រី **អុន ឡា**
២. លោក **មូល ភិរុណ**
៣. លោក **ឡោន សុខន**
៤. លោក **កែន ធានីធី**
៥. លោក **ឃុន សុខពេជ្រ**។

មាត្រា ២.-


រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី **២៤** ខែ **សីហា** ឆ្នាំ២០១៧ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៥ អនក្រ. គត



អនុក្រឹត្យ

ស្តីពី

ការដាក់ឱ្យនាយករងរបស់ខ្ពស់ចូលនិវត្តន៍

មុនពេលកំណត់

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី ០៨ ខែកម្ភុ: ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៥០១ / ១៧៨ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៦១០ / ៤៦៤ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ស ម្រេច

មាត្រា ១ : ដាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់នាយករដ្ឋមន្ត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប ដូចមានរាយនាមខាងក្រោម :

១- វរសេនីយ៍ឯក **ហាស សុខុម** អត្តលេខ ០២៧៣៣

២- វរសេនីយ៍ឯក **ត្រាជ័យ ឆន** អត្តលេខ ០២៧០២ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុង **មាត្រា ១** ត្រូវអនុវត្តអនុក្រឹត្យនេះអោយមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ ✓



សម្តេចរដ្ឋមន្ត្រីហាស សុខុម

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាលកម្ពុជា
- ឧទ្ធរណ៍យសសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសសម្តេចឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការដាក់នាយករងការងារងាយស្រួលនិងក្នុង

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ...**ន.ក.ត.ប**...**ស.ក.ប** - ៧៧

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការ តែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤០៦/០០ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៦ ដែលប្រកាសឱ្យ ប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិន នៃ កងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យ លេខ ៦៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

ហេតុនេះ ដាក់ឱ្យចូលនិវត្តន៍ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន០៧ រូប ដែលស្ម័គ្រចិត្តចូលនិវត្តន៍ មុនការ កំណត់នៃច្បាប់នៅឆ្នាំ២០១៧ ដូចមានរាយនាមខាងក្រោម៖

- ១-**វរសេនីយ៍ឯក តែន សុវណ្ណ** អត្តលេខ ០០៣៥៣១ ជំនួយការ ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាន
- ២-**វរសេនីយ៍ឯក ឡុង សេន** អត្តលេខ ០០១១៩០ នាយការិយាល័យអធិការកិច្ច អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
- ៣-**វរសេនីយ៍ឯក ត្រី សាញ់** អត្តលេខ ០០៥០៦៧ នាយរងការិយាល័យទី៣ កងពលធំអន្តរាគមន៍ លេខ២



| | | | | |
|--------------|------|-------|----------------|--|
| ៤-វរសេនីយ៍ឯក | នូ | សាងម | អគ្គលេខ ០០៤២០៦ | ជំនួយការ កងពលធំអន្តរាគមន៍លេខ៣ |
| ៥-វរសេនីយ៍ឯក | ស | សារិន | អគ្គលេខ ០១៤០៩១ | នាយលេខាធិការដ្ឋាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ |
| ៦-វរសេនីយ៍ឯក | ឃី | ហិរិន | អគ្គលេខ ០០១៧៤១ | នាយការិយាល័យសំណង់អគារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ |
| ៧-វរសេនីយ៍ឯក | រួនី | ហិរិន | អគ្គលេខ ០១៤៣៧៥ | ជំនួយការ ហិរញ្ញវត្ថុ មន្ទីរពេទ្យព្រះកេតុមាលា នៃ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ |

ហត្ថលេខា: បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។


ហត្ថលេខា: រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៧ អនក្រ.បក ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំងលោក **តេ សុផាវេត** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ២ ជាជំនួយការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន ។


មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- រដ្ឋមន្ត្រីទទួលបន្ទុក
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទទួលបន្ទុកនាយករដ្ឋមន្ត្រី
- ទទួលបន្ទុកនាយករដ្ឋមន្ត្រី
- រដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-ពាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤៨ អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការបញ្ឈប់មុខតំណែង និងតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- យោងតាមសំណើរបស់ឯកឧត្តម **កេង គឹមហួន** រដ្ឋមន្ត្រីប្រតិភូអនុនាយករដ្ឋមន្ត្រី

ស ្រ េ ម ប

- មាត្រា ១ :** បញ្ឈប់មុខតំណែងលោកស្រី **នាយ រស្មី** ពីជំនួយការឯកឧត្តម **កេង គឹមហួន** រដ្ឋមន្ត្រីប្រតិភូអនុនាយករដ្ឋមន្ត្រី មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
- មាត្រា ២ :** តែងតាំងលោក **ហួន ជានីស** ជាជំនួយការឯកឧត្តម **កេង គឹមហួន** រដ្ឋមន្ត្រីប្រតិភូអនុនាយករដ្ឋមន្ត្រី មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួសលោកស្រី **នាយ រស្មី** ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៤ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តែងតាំងមុខតំណែងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយករង ដូចមានរាយនាមខាងក្រោម ៖

- ១- លោកស្រី **សាន់ សាឡើន**
- ២- លោក **សារ៉ាន់ អ៊ុំសង់**
- ៣- លោក **យ៉ែត វ៉ាហ្សាក់**

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្របសម្រួលដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រះរាជក្រឹត្យ
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៧ អនក្រ.បក ២០១៧



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិមន្ត្រីក្រសួងមហាផ្ទៃ ជូននាយនគរបាលជាតិកម្ពុជា ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

| | | | | |
|----|------------|--------------------|---------|-------|
| ១- | វរសេនីយ៍ទោ | ឈិន លន់អេង | អគ្គលេខ | ០៦០០៣ |
| ២- | វរសេនីយ៍ទោ | ស៊ុន ស្សីធី | អគ្គលេខ | ០១០៤៥ |
| ៣- | វរសេនីយ៍ទោ | កែវ កឹរឿ | អគ្គលេខ | ០១៤១៧ |
| ៤- | វរសេនីយ៍ទោ | ជា ឡុយ | អគ្គលេខ | ០៤៨៣៤ |

| | | | | |
|-----|------------|--------------------------|---------|---------|
| ៥- | វិសេនីយ៍ទោ | គង់ សំរោត | អគ្គលេខ | ០៥០៨១ |
| ៦- | វិសេនីយ៍ទោ | ហុន ស៊ុនហៀង | អគ្គលេខ | ០៥៣៩០ |
| ៧- | វិសេនីយ៍ទោ | ឡេង ពៅ | អគ្គលេខ | ០៥៨០៨ |
| ៨- | វិសេនីយ៍ទោ | សែម ជា | អគ្គលេខ | ៣៧១៤៤ |
| ៩- | វិសេនីយ៍ទោ | ហេង បញ្ញាវឌ្ឍន៍ | អគ្គលេខ | ៥៤៩៣២ |
| ១០- | វិសេនីយ៍ទោ | សិរិន្ទ សុភ័ក្ត្រ | អគ្គលេខ | ៥៤៥២៨ |
| ១១- | វិសេនីយ៍ទោ | ឆឹម តូ | អគ្គលេខ | ៥៧៥៦៦ |
| ១២- | វិសេនីយ៍ទោ | ចេង ឡេង | អគ្គលេខ | ៦១៧២៤ |
| ១៣- | វិសេនីយ៍ទោ | យិន បញ្ញាវិទ្ធី | អគ្គលេខ | ៦២៩០១ |
| ១៤- | វិសេនីយ៍ទោ | លី សុវណ្ណ | អគ្គលេខ | ៦៦៦៦៦ ។ |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្ព័ន្ធនៃរដ្ឋមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.១. អនក្រ. តត



**អនុក្រឹត្យ
ស្តីពី**

ការកម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : កម្លើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ហ៊ុំ សុភ័ក្ត្រ** អគ្គលេខ ៥៧៤៥៤
- ២- វរសេនីយ៍ទោ **ឌុច ស៊ី** អគ្គលេខ ៣៩៨៦១
- ៣- វរសេនីយ៍ទោ **ទេព សម្បត្តិ** អគ្គលេខ ៣៤៣១១
- ៤- វរសេនីយ៍ទោ **ហោ សេងគង់** អគ្គលេខ ៥៧៥៧២

៥- វេសនីយ៍ទោ **ឌុល សារ៉ាឌុច** អគ្គលេខ ៥៧៩៣៩

៦- វេសនីយ៍ទោ **សុន ចន្ទធារិន្ទ** អគ្គលេខ ៦២៣៧១

៧- វេសនីយ៍ទោ **ឌីន ធឿន** អគ្គលេខ ២០៦១២ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រសួងក្រៅប្រទេស
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសរម្មចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដុចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក តថ



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ឆន ម៉េង** អគ្គលេខ ០៥៨១៩
- ២- វរសេនីយ៍ទោ **សាន សារឿន** អគ្គលេខ ០៧០២៦
- ៣- វរសេនីយ៍ទោ **ហ៊ុំ វណ្ណថន** អគ្គលេខ ២០៧៤៣
- ៤- វរសេនីយ៍ទោ **ណុម សុវណ្ណថា** អគ្គលេខ ៥៣៥៥៥
- ៥- វរសេនីយ៍ទោ **ហាម ម៉ីរ៉េត** អគ្គលេខ ៦១៩៩៥
- ៦- វរសេនីយ៍ទោ **ឃាន់ លីមស្រីវង់** អគ្គលេខ ៦៤១៧៧
- ៧- វរសេនីយ៍ទោ **ស៊ុយ ឈឹម** អគ្គលេខ ៦៤១៧៩

- ៨- វេសនីយ៍ទោ **ទុយ សុភ័ក្តិ** អត្តលេខ ៦៦៥៦៩
- ៩- វេសនីយ៍ទោ **ខន លីនេត** អត្តលេខ ៦៨២៨២
- ១០- វេសនីយ៍ទោ **រស់ ឡា** អត្តលេខ ៦៨៩៤១ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការពន្ធដារកំពូល
 - ទទួលកិច្ចការទូទៅរដ្ឋមន្ត្រី
 - ទទួលកិច្ចការទូទៅរដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.៣៣.អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនកុរ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | |
|---------------|-----------------------|---------|-------|
| ១- វរសេនីយ៍ទោ | ឡេង ស៊ុនណារ៉ុំ | អត្តលេខ | ០៥៣១៣ |
| ២- វរសេនីយ៍ទោ | ឃី គា | អត្តលេខ | ០៦០៥៨ |
| ៣- វរសេនីយ៍ទោ | ឌីម សិលា | អត្តលេខ | ០៧២៧៣ |
| ៤- វរសេនីយ៍ទោ | ហ៊ុន សុខហាង | អត្តលេខ | ០៧៥៥៧ |

| | | | | |
|-----|-----------|-----------------------|---------|---------|
| ៥- | វេសនីយ៍ទោ | ប៉ា សំហែរឌី | អគ្គលេខ | ៣១២៥៣ |
| ៦- | វេសនីយ៍ទោ | ចង្ស ចន្ទ្រៈ | អគ្គលេខ | ៣៣២២២ |
| ៧- | វេសនីយ៍ទោ | ស៊ីម ចាន់ដា | អគ្គលេខ | ៥៦០៨៤ |
| ៨- | វេសនីយ៍ទោ | គុណ ច័ន្ទរដ្ឋា | អគ្គលេខ | ៥៦១៦៦ |
| ៩- | វេសនីយ៍ទោ | លោវ សុចិត្រ | អគ្គលេខ | ៥៦៣៨៨ |
| ១០- | វេសនីយ៍ទោ | ម៉ែន សុជាតិអាន | អគ្គលេខ | ៦៦១៩២ ។ |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្ព័ន្ធដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៤ រកត/គត



**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរសំក្តីមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តម្កើងឋានន្តរសំក្តី **ចរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖
- ១- វរសេនីយ៍ទោ **ហ៊ុយ ម៉េងហួរ** អគ្គលេខ ៥៦៣៧១
 - ២- វរសេនីយ៍ទោ **គឹម សល** អគ្គលេខ ០៥៣៨៨
 - ៣- វរសេនីយ៍ទោ **សេង នី** អគ្គលេខ ០៥០៧៣ ។

- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៦ ៤ អនក្រ.បក - ២២



អនុក្រឹត្យ

ស្តីពី

ការតម្កើងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងថ្នាក់តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការចំនួន ០៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និង ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចមានរាយនាមខាងក្រោម៖

- ១- លោក **ហាយ ជារ៉ាត់** ពីរមន្ត្រី ថ្នាក់លេខ ២ មកវរមន្ត្រី ថ្នាក់លេខ ១
- ២- លោក **គន សុវណ្ណឧត្តម** ពីរមន្ត្រី ថ្នាក់លេខ ៤ មកវរមន្ត្រី ថ្នាក់លេខ ៣
- ៣- លោក **ដូ ធុន្ទី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧៧ ល.រក្ស.ត្រ. ១៧

អនុក្រឹត្យ

ស្តីពី
ការផ្ទេរក្របខ័ណ្ឌ នាយកដ្ឋាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ផ្ទេរក្របខ័ណ្ឌ នាយកដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជូនឧត្តមសេនីយ៍ទោ **សេង គង់** អគ្គលេខ ០០១៧៥៤ នាយករង ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន បច្ចុប្បន្នទៅបម្រើការងារក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៤២.៧៧.១១៩៩ ក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាវេជ្ជសាស្ត្រ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់ វេជ្ជបញ្ជាវេជ្ជសាស្ត្រ តាមលំដាប់ថ្នាក់ ចំនួន ០៨គ្រឿង ជូននាយទាហាន នៃកងទ័ពប្រជាជនវៀតណាម និងអនុវត្តយោធាហ្វីលីពីន ដែលមានស្នាក់នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាវេជ្ជសាស្ត្រ ថ្នាក់ ធិបតី

| | | | |
|-----------------|------|-------------|---|
| - ឧត្តមសេនីយ៍ទោ | ថ្មី | ចៀនថាង | ប្រធានស្នងការទាក់ទងអន្តរជាតិ ក្រសួងការពារ |
| | VU | CHIEN THANG | ប្រទេសវៀតណាម |

ខ-វេជ្ជបញ្ជាវេជ្ជសាស្ត្រ ថ្នាក់ សេនា

| | | | |
|--------------------|---------|-----------------|--|
| ១- ឧត្តមសេនីយ៍ត្រី | ឡឺង | ជាយហ្វូយ | អនុប្រធានស្នងការទាក់ទងអន្តរជាតិ ក្រសួងការពារ |
| | NGUYEN | DAI HOI | ប្រទេសវៀតណាម |
| ២- វរសេនីយ៍ឯក | ឡឺង | ដុងហ្វាន | ប្រធាន ការិយាល័យទាក់ទងអន្តរជាតិ ប្រចាំភាគ |
| | NGUYEN | DONG PHAN | ខាងត្បូង ក្រសួងការពារប្រទេសវៀតណាម |
| ៣- វរសេនីយ៍ឯក | ប៉ាប្លូ | អ៊ែម.ឡូរ៉េនហ្សូ | អនុវត្តយោធាហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា |
| | PABLO | M. LORENZO | |

គ-វេជ្ជបញ្ជាវេជ្ជសាស្ត្រ ថ្នាក់ អេស្បូធួ

| | | | |
|---------------|----|------------|---------------------------------------|
| ១- វរសេនីយ៍ទោ | ឡេ | វៀតថាង | ជំនួយការ ការិយាល័យអាស៊ាន ក្រសួងការពារ |
| | LE | VIET THANH | ប្រទេសវៀតណាម |

| | | | |
|----------------|------|------------|---------------------------------------|
| ២-វរសេនីយ៍ទោ | បូយ | វ៉ាន់វ៉ុង | ជំនួយការ ការិយាល័យអាស៊ាន ក្រសួងការពារ |
| | BUI | VAN VUNG | ប្រទេសវៀតណាម |
| ៣-វរសេនីយ៍ទោ | ផាម | វ៉ាន់ថាង | ជំនួយការការិយាល័យអាស៊ាន ក្រសួងការពារ |
| | PHAM | VAN THANG | ប្រទេសវៀតណាម |
| ៤-វរសេនីយ៍ត្រី | ឡេ | វ៉ាន់ហ្វុង | ជំនួយការ ការិយាល័យអាស៊ាន ក្រសួងការពារ |
| | LE | VAN PHUNG | ប្រទេសវៀតណាម |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៦.៧.សនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារភ័ណ្ណ ថ្នាក់ ធីបឌិន ជូនសប្បុរសជនចំនួន ២រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមកសាងបង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណៈ វត្តអារាម និងមន្ទីរពេទ្យបង្អែកស្រុកកំបាយមារ ក្នុងស្រុកកំបាយមារ ខេត្តព្រៃវែង ដូចមានរាយនាមខាងក្រោម៖

- ១- លោក Cheung Yuk Ki
- ២-លោក Le Dieu Lam

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៧៤... អ.ក.វ

សេចក្តីសម្រេច

ស្តីពី

**ការចាត់តាំងសមាសភាពក្រុមការងារសម្រាប់សម្របសម្រួលរៀបចំ
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា ថៃ លើកទី៣ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១.-

ត្រូវបានចាត់តាំងសមាសភាពក្រុមការងារសម្រាប់សម្របសម្រួលរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា ថៃលើកទី៣ ដូចខាងក្រោម៖

១. ក្រុមទទួលបន្ទុកឯកសារនិងខ្លឹមសារ

- | | | |
|-----------|------------------|--|
| ១-ឯកឧត្តម | សាយ សំណល់ | រដ្ឋមន្ត្រីក្រសួងបរិស្ថាន |
| ២-ឯកឧត្តម | អ៊ុន សាន | រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ |



| | | | |
|-------------|-----------------------|--|-----------|
| ៣-ឯកឧត្តម | តីករ៉េត សំរេច | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | អនុប្រធាន |
| ៤-ឯកឧត្តម | អ៊ុំត ប្រាំង | រដ្ឋលេខាធិការក្រសួងវៃនិងថាមពល | សមាជិក |
| ៥-ឯកឧត្តម | សុខ ខាវ៉ាន់ | រដ្ឋលេខាធិការក្រសួងវៃនិងថាមពល | សមាជិក |
| ៦-ឯកឧត្តម | ហែម វណ្ណឌី | អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ៧-ឯកឧត្តម | សុខ សុភ័ក្រ្ត | អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម | សមាជិក |
| ៨-ឯកឧត្តម | ឃុត ចាន់ដារ៉ា | អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន | សមាជិក |
| ៩-ឯកឧត្តម | លី មូរិន | អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន | សមាជិក |
| ១០-លោកជំទាវ | អុយ ពិសី | អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន | សមាជិក |
| ១១-ឯកឧត្តម | សៅ សុភាព | នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថាន | សមាជិក |
| ១២-ឯកឧត្តម | សឹម សុខខេង | អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម | សមាជិក |
| ១៣-ឯកឧត្តម | វ៉ា សឹមសុរិយា | អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងសាធារណការនិងដឹកជញ្ជូន | សមាជិក |
| ១៤-ឯកឧត្តម | ស្រីន ជារិទ្ធិ | នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថាន | សមាជិក |
| ១៥-ឯកឧត្តម | វិចិត្រ ហ្សូនា | អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងវៃនិងថាមពល | សមាជិក |
| ១៦-ឯកឧត្តម | ខៀម សួរ | អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងវៃនិងថាមពល | សមាជិក |
| ១៧-ឯកឧត្តម | គង់ ច័ន្ទវាសនា | ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិនៃទីស្តីការគណៈរដ្ឋមន្ត្រី | លេខាធិការ |
| ១៨-ឯកឧត្តម | លេត កក្រា | ជំនួយការអមក្រសួងបរិស្ថាន | លេខាធិការ |

២. ក្រុមទទួលបន្ទុករដ្ឋបាល និងឡូជីស្តិក

| | | | |
|-----------|----------------------|---|-----------|
| ១-ឯកឧត្តម | តីករ៉េត សំរេច | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | ប្រធាន |
| ២-ឯកឧត្តម | សៅ ហាវណ្ណាល | រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល | អនុប្រធាន |
| ៣-ឯកឧត្តម | មួន លឹមហេង | អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | អនុប្រធាន |
| ៤-ឯកឧត្តម | ជា មុរ៉ា | រដ្ឋលេខាធិការក្រសួងទេសចរណ៍ | សមាជិក |
| ៥-ឯកឧត្តម | សេង ឡៅង | នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ៦-ឯកឧត្តម | ចាយ ណាវុធី | អនុរដ្ឋលេខាធិការក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ | សមាជិក |



35

| | | | |
|-----------|--------------------|---|-----------|
| ៧-ឯកឧត្តម | ចាន់ សុវី | អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ៨-ឯកឧត្តម | ហាស សុភ័ណ្ណ | អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន | សមាជិក |
| ៩-ឯកឧត្តម | ឈន ថុច | ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធាននាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញកិច្ចនៃ ទីស្តីការគណៈរដ្ឋមន្ត្រី | លេខាធិការ |

៣. ក្រុមទទួលបន្ទុកពិធីការ

| | | | |
|------------|----------------------|---|-----------|
| ១-ឯកឧត្តម | ស៊ី អិរិទ្ធ | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | ប្រធាន |
| ២-លោកជំទាវ | សុខឡេង ម៉ូរ៉ា | នាយិកាពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី | អនុប្រធាន |
| ៣-ឯកឧត្តម | វិណិត សីលា | អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ៤-ឯកឧត្តម | ល្វា សម្បក | ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ | សមាជិក |
| ៥-ឯកឧត្តម | សុខ តុចហាវ | អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ | សមាជិក |
| ៦-លោក | សៀង ប៊ុនតុច | អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ៧-លោកជំទាវ | សុខ ស៊ីវន | ប្រធានស្តីទីនាយកដ្ឋានពិធីការនៃទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ៨-លោកស្រី | លីម អិក្សា | អនុប្រធាននាយកដ្ឋានពិធីការនៃទីស្តីការគណៈរដ្ឋមន្ត្រី | លេខាធិការ |

៤. ក្រុមទទួលបន្ទុកសន្តិសុខ និងសុខាភិបាល

| | | | |
|-----------|----------------------|---|-----------|
| ១-ឯកឧត្តម | ឯម សំរោន | រដ្ឋលេខាធិការក្រសួងមហាផ្ទៃ | ប្រធាន |
| ២-ឯកឧត្តម | យូ ស៊ីនឡុច | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមសន្តិសុខសម្តេចតេជោនាយករដ្ឋមន្ត្រី | អនុប្រធាន |
| ៣-ឯកឧត្តម | នេត សាឡើន | អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ | អនុប្រធាន |
| ៤-ឯកឧត្តម | សៅ សុខា | អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស | អនុប្រធាន |
| ៥-ឯកឧត្តម | តែ គុយស៊ីង | រដ្ឋលេខាធិការក្រសួងសុខាភិបាល | សមាជិក |
| ៦-ឯកឧត្តម | ជួន សុវណ្ណ | អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ | សមាជិក |
| ៧-ឯកឧត្តម | រ៉េតូ ស្រីវិទ | មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ | សមាជិក |



៥. ក្រុមលេខាធិការដ្ឋាន

| | | | |
|-----------|----------------------|---|-----------|
| ១-ឯកឧត្តម | សាយ សំណល់ | រដ្ឋមន្ត្រីក្រសួងបរិស្ថាន | ប្រធាន |
| ២-ឯកឧត្តម | តីករ៉េត សំរេច | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | អនុប្រធាន |
| ៣-ឯកឧត្តម | ជាង អេងទួន | អគ្គលេខាធិការរងរាជរដ្ឋាភិបាល | អនុប្រធាន |
| ៤-ឯកឧត្តម | ឈន ផល្លី | នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី | សមាជិក |
| ៥-ឯកឧត្តម | អ៊ុន បេនា | អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ៦-ឯកឧត្តម | អ៊ុំ សម្បូរណ៍ | ប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន រាជរដ្ឋាភិបាល | សមាជិក |
| ៧-ឯកឧត្តម | ភួន សំណង់ | អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន រាជរដ្ឋាភិបាល | លេខាធិការ |

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧០៣ អនក្រ.ប



សេចក្តីសម្រេច

ស្តីពី

ការបង្កើតគណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍

វិស័យកាត់ដេរ និងស្បែកស៊ើងកម្ពុជា ២០១៤-២០២៥



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១១៣/១១៩០ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/០៨០៧/៣៩៣ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៧ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/១២០២/៣៥៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងាររៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និង ស្បែកជើងកម្ពុជា ដែលមានសមាសភាពដូចខាងក្រោម៖

| | | |
|-----------------------------------|---|--------------------|
| ១-ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន | ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ | ប្រធាន |
| ២-ឯកឧត្តម អ៊ុំ ហាន | រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ | អនុប្រធាន |
| ៣-ឯកឧត្តម ឱក ម៉ុង | រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម | អនុប្រធាន |
| ៤-ឯកឧត្តម ចៅ វិស័យ | រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | អនុប្រធានប្រចាំការ |
| ៥-ឯកឧត្តម ហេង សុខគង់ | រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម | សមាជិក |
| ៦-ឯកឧត្តម ហ៊ាន សាវ៊ុំប | រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ៧-ឯកឧត្តម សុខ ខាវ៉ាន់ | រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល | សមាជិក |
| ៨-ឯកឧត្តម នូ សុវត្ថិ | រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន | សមាជិក |
| ៩-ឯកឧត្តម រស់ សីលវ៉ា | អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ១០-ឯកឧត្តម ដាន់ ដំណួរ | អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ១១-ឯកឧត្តម ស៊ុនសុវត្ថិ ជួនច័ន្ទនោ | ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការផលិតភាពកម្ពុជា | សមាជិក |
| ១២-ឯកឧត្តម ជា តុឌី | អគ្គលេខាធិការរង គណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | សមាជិក |
| ១៣-ឯកឧត្តម ទេព ភិយេន្រ្ទ | អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |

១៤-លោក វ៉ាន់ ស៊ីវឿន

ប្រធានសហព័ន្ធនិយោជក និងសមាគម

ពាណិជ្ជកម្មកម្ពុជា

សមាជិក។

ប្រការ២.-

គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងាររៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើងកម្ពុជា មានភារកិច្ចប្រជុំពិភាក្សា ផ្តល់ធាតុចូល និងផ្តល់ការណែនាំដល់ក្រុមការងារបច្ចេកទេសរៀបចំ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងស្បែកជើងកម្ពុជា ២០១៨-២០២៥” ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៨ ខាងមុខនេះ។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងសមាជិកខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តមកពីរាជកិច្ចលេខ ៦៦

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១៧៧ ល.បក

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦

ប្រកាស
ស្តីពី

ការប្រគល់ភាគពូកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិ
សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមការចាំបាច់ដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

សម្រេច

ប្រការ១._

ឥណទានចំណូលថវិកាថ្នាក់ជាតិ ដូចមានចែងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ហើយដែលត្រូវបានបែងចែកតាមជំពូកដោយអនុក្រឹត្យស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិដូចបានយោងខាងលើ ត្រូវបានបែងចែកលម្អិតតាមគណនីនិងអនុគណនី ដូចមានចែងក្នុងសៀវភៅថវិកាដែលភ្ជាប់នឹងប្រកាសនេះ។

ប្រការ២._

រដ្ឋមន្ត្រីគ្រប់ក្រសួង រដ្ឋលេខាធិការគ្រប់រដ្ឋលេខាធិការដ្ឋាន ប្រធានមន្ទីរជំនាញគ្រប់រាជធានី ខេត្ត ជាអ្នកទទួលបន្ទុកប្រមូលចំណូលឱ្យបានតាមគម្រោងឬលើសគម្រោងដើម្បីជាគុណយោជន៍ដល់ថវិកាថ្នាក់ជាតិ។

ប្រការ៣._

ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧។

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ចារឹក. អូន ព័ន្ធមុនីរ័ត្ន

បង្គាប់ជូន៖

- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- រាជកិច្ច
 "ដើម្បីផ្សព្វផ្សាយ"
- គ្រប់ក្រសួង-រដ្ឋលេខាធិការដ្ឋាន
- គ្រប់រាជធានី ខេត្ត
 "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៧៧៤ សហវប្បក

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៦

ប្រកាស
ស្តីពី

ការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិផ្ទៃក្នុងជំពូក
តាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់កម្មវិធី នៃមាតិកាថវិកា
សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមការចាំបាច់ដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

សម្រេច

ប្រការ១._

ឥណទានចំណាយថវិកាថ្នាក់ជាតិ ដូចមានចែងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ហើយដែលត្រូវបានបែងចែកតាមជំពូកដោយអនុក្រឹត្យស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិដូចបានយោងខាងលើ ត្រូវបានបែងចែកលម្អិតតាមគណនី និងអនុគណនី នៃចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ទាំងក្រសួង-ស្ថាប័នថវិកាកម្មវិធី និងក្រសួង-ស្ថាប័នថវិកាមិនមែនកម្មវិធី ដូចមានចែងក្នុងសៀវភៅថវិកា ដែលភ្ជាប់នឹងប្រកាសនេះ។ ចំពោះក្រសួង-ស្ថាប័នថវិកាកម្មវិធីត្រូវបានបែងចែកលម្អិតបន្ថែមទៅតាមចំណាត់ថ្នាក់កម្មវិធី នៃមាតិកាថវិកា។

ប្រការ២._

រដ្ឋមន្ត្រីគ្រប់ក្រសួង រដ្ឋលេខាធិការគ្រប់រដ្ឋលេខាធិការដ្ឋាន ដែលជាអាណាប័កដើមខ្សែត្រូវរៀបចំប្រកាសស្តីពីការតែងតាំងអាណាប័កផ្ទេរសិទ្ធិនិងការផ្ទេរឥណទានជូនអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ និងមន្ទីរជំនាញរបស់ខ្លួននៅតាមរាជធានី ខេត្ត ឱ្យបានទាន់ពេលវេលាទៅតាមប្រកាសគំរូដូចមានភ្ជាប់នឹងប្រកាសនេះ។

ប្រការ៣._

រដ្ឋមន្ត្រីគ្រប់ក្រសួង រដ្ឋលេខាធិការគ្រប់រដ្ឋលេខាធិការដ្ឋាន ប្រធានមន្ទីរជំនាញគ្រប់រាជធានី ខេត្ត ជាអ្នកទទួលបន្ទុកអនុវត្តប្រកាសនេះ។

ប្រការ៤._

ប្រកាសនេះចូលជាធរមាន ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧។ *(Signature)*

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

- ចម្លងជូន៖**
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - រាជកិច្ច
 - "ដើម្បីផ្សព្វផ្សាយ"
 - គ្រប់ក្រសួង-រដ្ឋលេខាធិការដ្ឋាន
 - គ្រប់រាជធានី ខេត្ត
 - "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ

(Signature)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ធុរ្យស្តីពីហិរញ្ញវត្ថុ

*** សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ***

ភាគ២ : ថវិកាថ្នាក់ជាតិ

ក្រសួង ស្ថាប័ន

MINISTRY OF ECONOMY AND FINANCE

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានថវិកា
នាយកដ្ឋានថវិកានិយមកម្ម

ការគ្រប់គ្រងឆ្នាំ២០១៧
ចំណាយថវិកាជាតិ
១១-ក្រសួងព័ត៌មាន

ការគ្រប់គ្រងថវិកាឆ្នាំ២០១៧
គណនីលំហូរនៃការចំណាយសាធារណៈ
១១-ប្រកាសចំណាយ



Table with columns: ឆ្នាំ (Year), ខួប (Period), ប្រភេទចំណាយ (Type of Expenditure), កំណត់ត្រា (Remarks), and various financial columns (e.g., កំណត់ត្រា, លំហូរ, ប្រាក់ចំណាយ, etc.).

Handwritten signature or initials.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានថវិកា
នាយកដ្ឋានថវិកានិយមកម្ម

ការគ្រប់គ្រងឆ្នាំ២០១៧
មតិកាឆ្លាក់ជាតិ
១២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ការគ្រប់គ្រងថ្នាំ២០១៧
គណនាទាន់ហានិភ័យកម្រិតខ្ពស់
១២- គ្រប់គ្រងសុខាភិបាល

Table with columns: ឈ្មោះមូលបត្រ (Security Name), កូដមូលបត្រ (Security Code), ឈ្មោះមូលបត្រ (Security Name), កូដមូលបត្រ (Security Code), តំលៃទិញ (Purchase Price), តំលៃលក់ (Sale Price), ចំណូល (Income), ចំណេញ (Profit), ចំណាត់ថ្នាក់នៃការវិនិយោគ (Investment Classification), កំណត់សម្គាល់ (Remarks), កាលបរិច្ឆេទ (Date), ឈ្មោះមូលបត្រ (Security Name), កូដមូលបត្រ (Security Code), តំលៃទិញ (Purchase Price), តំលៃលក់ (Sale Price), ចំណូល (Income), ចំណេញ (Profit), ចំណាត់ថ្នាក់នៃការវិនិយោគ (Investment Classification), កំណត់សម្គាល់ (Remarks), កាលបរិច្ឆេទ (Date).

Handwritten signature



ការគ្រប់គ្រងឆ្នាំ២០១៧
ផលប៉ះពាល់នៃការងារកសិកម្ម
១២- ប្រតិបត្តិការសកម្មភាព

Table with 20 columns: ឈ្មោះសកម្មភាព, គិតត្រឹម, សរុបសម្រាប់ប្រទេស, លើសពីសម្រាប់ប្រទេស, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់, កម្រិតប្រើប្រាស់. Includes sub-sections for 'កសិកម្មស្រូវ' and 'កសិកម្មស្រូវ'.

Handwritten signature or initials.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានថវិកា
នាយកដ្ឋានថវិកានិយមកម្ម

ការគ្រប់គ្រងឆ្នាំ២០១៧
ចំណាយថវិកាជាតិ
១៣-ក្រសួងថវិកាជាតិ



ការគ្រប់គ្រងឆ្នាំ២០១៧
គណនាចំណាយថវិកាថ្នាក់ជាតិ
១៣-គ្រប់គ្រងវិនិច្ឆ័យចំណាយ

Table with columns for account codes (e.g., ០០០១, ០០០២), descriptions, and various financial metrics. The table is organized into sections for different types of expenditures and includes a total row at the bottom.

Handwritten signature or initials.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានថវិកា
នាយកដ្ឋានថវិកានិយមកម្ម

ការគ្រប់គ្រងឆ្នាំ២០១៧
មតិកាឆ្នាំកំណត់
១៤ ក្រសួងផែនការ



ការគ្រប់គ្រងឆ្នាំ២០១៧
គណនាទំនាយចំណាត់ថវិកា
១៤-គ្រប់គ្រងថវិកា

Table with columns: ឈ្មោះ (Name), កូដប្រភេទ (Category Code), កូដសម្រាប់ (Sub-code), ឈ្មោះសម្រាប់ (Sub-name), កំណើន (Increase), ចំណាយ (Expenditure), ចំណូល (Revenue), លុយ (L), រៀល (R), ដុល្លារ (D), ភាគរយ (Percentage), ចំណាយសរុប (Total Expenditure), ចំណូលសរុប (Total Revenue), លុយសរុប (Total L), រៀលសរុប (Total R), ដុល្លារសរុប (Total D), ភាគរយសរុប (Total Percentage).

Handwritten signature or initials.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានថវិកា
នាយកដ្ឋានថវិកានិយមកម្ម

ការគ្រប់គ្រងឆ្នាំ២០១៧
ថវិកាឆ្នាំកំណត់
១៥ ក្រសួងពាណិជ្ជកម្ម

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានថវិកា
នាយកដ្ឋានថវិកានិយមកម្ម

ការគ្រប់គ្រងឆ្នាំ២០១៧
ដំណាក់កាលទី

១៦ ក្រសួងអប់រំ យុវជន និងកីឡា

ការគ្រប់គ្រងឆ្នាំ២០១៧
ឥណទានចំណូលថវិកាថ្នាក់ជាតិ
១៦-ក្រសួងអប់រំ យុវជន និងកីឡា



ការអធិប្បាយកំណត់ត្រា និងសារប៉ុព្វបំរែក

តារាងលេខរៀង

| ជំពូក | គណនី | អនុគណនី | ចំណាត់ថ្នាក់ចំណូល | សរុបរួម | សរុបរដ្ឋបាល កណ្តាល | ផ្នែកទី១ អប់រំ | ផ្នែកទី៣ យុវជន | ផ្នែកទី៤ កីឡា | សេចក្តីផ្សេងៗ |
|-------|------|---------|---|---------|-----------------------|-------------------|-------------------|------------------|---------------|
| | | | សរុបរួមចំណូល (ក+ខ) | 2.556,7 | 2.148,9 | 2.148,9 | | | 407,8 |
| | | | ក្នុងនោះចំណូលក្នុងប្រទេស | 2.556,7 | 2.148,9 | 2.148,9 | | | 407,8 |
| | | | ក. សរុបចំណូលចរន្ត (ក្រុមទី១+ក្រុមទី២) | 2.556,7 | 2.148,9 | 2.148,9 | | | 407,8 |
| | | | ក្រុមទី១: ចំណូលកិច្ច (ប្រភេទទី១+ប្រភេទទី២) | 2.556,7 | 2.148,9 | 2.148,9 | | | 407,8 |
| | | | ប្រភេទទី២: ចំណូលមិនមែនសារពើពន្ធ | 2.556,7 | 2.148,9 | 2.148,9 | | | 407,8 |
| 72 | | | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ | 1.235,1 | 1.235,1 | 1.235,1 | | | |
| | 7200 | | ផលនៃសម្បទាន និងការជួលដីធ្លី | 785,1 | 785,1 | 785,1 | | | |
| | | 72005 | ការជួលដីទំនេរ (មានតែដី) | 785,1 | 785,1 | 785,1 | | | |
| | 7201 | | ផលទុនពីសហគ្រាសសាធារណៈ | 450,0 | 450,0 | 450,0 | | | |
| | | 72012 | ភាគលាភរបស់សហគ្រាសសាធារណៈ | 450,0 | 450,0 | 450,0 | | | |
| 73 | | | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 1.321,6 | 913,8 | 913,8 | | | 407,8 |
| | 7302 | | ផលពីការគ្រប់គ្រងរដ្ឋបាល | 1.282,3 | 874,5 | 874,5 | | | 407,8 |
| | | 73023 | ផលពីការបង្កើតសហគ្រាស | 391,0 | 391,0 | 391,0 | | | |
| | | 73024 | ផលពីការបង់សិទ្ធិប្រឡង | 443,3 | 35,5 | 35,5 | | | 407,8 |
| | | 73027 | ផលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន និងសេវាត្រួតពិនិត្យអនាម័យសត្វ | 448,0 | 448,0 | 448,0 | | | |
| | 7303 | | ការជួលទ្រព្យសម្បត្តិអចល័ត | 39,3 | 39,3 | 39,3 | | | |
| | | 73034 | ការជួលអចលនវត្ថុ (អសង្ហារឹម) | 39,3 | 39,3 | 39,3 | | | |

(Handwritten signature)

ការគ្រប់គ្រងឆ្នាំ២០១៧
ឥណទានចំណាយថវិកាថ្នាក់ជាតិ
១៦-ក្រសួងអប់រំ យុវជន និងកីឡា

ការអធិប្បាយឥណទាននិងសារបច្ចុប្បន្ន

ឯកតា: លានរៀល

| ជំពូក | គណនី | អនុគណនី | ចំណាត់ថ្នាក់ចំណាយ | សរុបរួម | សរុបរដ្ឋបាល កណ្តាល | ផ្នែកទី១ អប់រំ | ផ្នែកទី២ យុវជន និងកីឡា | ផ្នែកទី៣ យុវជន និងកីឡា | ផ្នែកទី៤ មន្ទីរជំនាញ |
|---|------|---------|--|-------------|-----------------------|-------------------|------------------------------|------------------------------|-------------------------|
| សរុបរួមចំណាយថវិកា (ក+ខ) | | | | 2.473.672,6 | 387.189,8 | 305.052,9 | 40.383,5 | 41.753,4 | 2.086.482,8 |
| ក. សរុបចំណាយចរន្ត (ក្រុមទី១+ក្រុមទី២) | | | | 2.383.672,6 | 297.189,8 | 215.052,9 | 40.383,5 | 41.753,4 | 2.086.482,8 |
| ក្រុមទី១: ចំណាយពិភព (ប្រភេទទី១+ប្រភេទទី២+ប្រភេទទី៣+ប្រភេទទី៤) | | | | 2.383.672,6 | 297.189,8 | 215.052,9 | 40.383,5 | 41.753,4 | 2.086.482,8 |
| ប្រភេទទី១: មធ្យោបាយ និងសេវា | | | | 2.275.249,3 | 252.528,7 | 194.414,7 | 38.450,0 | 19.664,0 | 2.022.720,6 |
| 60 | | | ការទិញ | 167.079,6 | 79.477,6 | 55.526,2 | 16.500,6 | 7.450,8 | 87.602,0 |
| | 6001 | | សម្ភារៈផ្គត់ផ្គង់ថែទាំ | 13.241,6 | 2.532,9 | 1.803,6 | 477,8 | 251,5 | 10.708,7 |
| | | 60011 | សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ | 6.125,6 | 555,6 | 357,6 | 132,8 | 65,2 | 5.570,0 |
| | | 60012 | សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអគារ ប្រាសាទ និងសំណង់ផ្សេងៗ | 1.763,9 | 96,2 | 15,2 | 36,0 | 45,0 | 1.667,7 |
| | | 60013 | សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំផ្លូវថ្នល់ ស្ពាន និងលូ | 63,4 | 43,5 | 2,5 | 21,0 | 20,0 | 19,9 |
| | | 60014 | សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍ | 686,0 | 413,7 | 266,9 | 48,5 | 98,3 | 272,3 |
| | | 60015 | ប្រេងឥន្ធនៈនិងប្រេងរ៉ែអិល | 4.519,3 | 1.389,5 | 1.150,0 | 216,5 | 23,0 | 3.129,8 |
| | | 60018 | សម្ភារៈផ្គត់ផ្គង់ថែទាំផ្សេងៗ | 83,4 | 34,4 | 11,4 | 23,0 | | 49,0 |
| | 6002 | | សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល | 65.581,4 | 38.626,5 | 35.183,0 | 2.341,5 | 1.102,0 | 26.954,9 |
| | | 60021 | សម្ភារៈការិយាល័យនិងការបោះពុម្ព | 64.104,0 | 37.842,5 | 35.006,7 | 1.803,6 | 1.032,2 | 26.261,5 |
| | | 60022 | សៀវភៅមើលនិងឯកសារ | 1.361,4 | 668,0 | 113,4 | 520,6 | 34,0 | 693,4 |
| | | 60028 | សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ | 116,0 | 116,0 | 62,9 | 17,3 | 35,8 | |
| | 6003 | | ស្បៀងអាហារនិងផលិតផលកសិកម្ម | 6.395,2 | 1.411,6 | 271,3 | 1.072,2 | 68,1 | 4.983,6 |
| | | 60031 | ស្បៀង | 4.968,5 | 554,8 | 251,9 | 234,8 | 68,1 | 4.413,7 |
| | | 60032 | ចំណីសត្វ | 288,6 | 181,0 | 4,0 | 177,0 | | 107,6 |
| | | 60033 | ពូជនិងកូនរុក្ខជាតិ | 486,8 | 178,7 | 10,2 | 168,5 | | 308,1 |
| | | 60034 | ផលិតផលការពារសុខុមាលភាពរុក្ខជាតិ និងដី | 309,5 | 224,9 | 2,2 | 222,7 | | 84,6 |
| | | 60035 | ពូជសត្វ ឱសថ និងវត្ថុធាតុសម្រាប់បសុពេទ្យ | 304,8 | 239,2 | 3,0 | 236,2 | | 65,6 |
| | | 60038 | ស្បៀងអាហារនិងផលិតផលកសិកម្មផ្សេងៗ | 37,0 | 33,0 | | 33,0 | | 4,0 |
| | 6004 | | សំលៀកបំពាក់និងការតុបតែង | 918,5 | 686,1 | 171,0 | 109,4 | 405,7 | 232,4 |
| | | 60041 | ឯកសណ្ឋាន | 620,2 | 485,1 | 39,3 | 43,1 | 402,7 | 135,1 |
| | | 60042 | សំលៀកបំពាក់ការពារសុវត្ថិភាព | 17,0 | 17,0 | 2,0 | 15,0 | | |
| | | 60043 | មេដាយ (គ្រឿងឥស្សរិយយស) | 136,7 | 133,7 | 129,7 | 1,0 | 3,0 | 3,0 |
| | | 60048 | សំលៀកបំពាក់និងការតុបតែងផ្សេងៗ | 144,6 | 60,3 | | 50,3 | | 94,3 |
| | 6005 | | សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ | 64.339,8 | 26.525,8 | 10.499,5 | 7.184,1 | 4.150,2 | 37.814,1 |
| | | 60051 | សម្ភារៈនិងបរិក្ខារបច្ចេកទេស | 27.264,4 | 16.609,8 | 10.236,7 | 4.909,8 | 859,3 | 11.114,6 |
| | | 60052 | សង្ហារឹម | 15.966,6 | 11.189,3 | 4.101,6 | 864,8 | 233,0 | 10.797,3 |
| | | 60053 | សម្ភារៈប្រើប្រាស់ | 13.451,5 | 4.601,2 | 2.969,9 | 1.354,5 | 2.987,9 | 14.863,3 |
| | | 60054 | សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន | 1.827,8 | 647,9 | 647,9 | 52,0 | 46,0 | 1.028,9 |
| | | 60058 | សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ | 81,6 | 18,3 | 44,6 | 3,0 | 24,0 | 10,0 |

ការគ្រប់គ្រងឆ្នាំ២០១៧
ឥណទានចំណាយថវិកាថ្នាក់ជាតិ
១៦-ក្រសួងអប់រំ យុវជន និងកីឡា

ការអធិប្បាយឥណទាននិងសារថវិកា

ឯកតា: លានរៀល

| ជំពូក | គណនី | អនុគណនី | ចំណាត់ថ្នាក់ចំណាយ | សរុបរួម | សរុបរដ្ឋបាល កណ្តាល | ផ្នែកទី១ អប់រំ | ផ្នែកទី២ យុវជន និងកីឡា | ផ្នែកទី៣ យុវជន និងកីឡា | ផ្នែកទី៤ មន្ទីរពេទ្យ |
|-------|-------|---------|--|-----------|-----------------------|-------------------|------------------------------|------------------------------|-------------------------|
| 6006 | | | ថាមពលនិងទឹក | 16.516,6 | 9.619,1 | 2.889,8 | 5.295,0 | 1.434,3 | 6.897,5 |
| | 60061 | | អគ្គិសនី | 12.809,0 | 8.163,0 | 2.555,0 | 4.529,0 | 1.079,0 | 4.646,0 |
| | 60062 | | ទឹក | 3.703,4 | 1.452,1 | 334,8 | 762,0 | 355,3 | 2.251,3 |
| | 60068 | | ផ្សេងៗ | 4,2 | 4,0 | | 4,0 | | 0,2 |
| 6007 | | | សម្ភារៈបរិក្ខារថែទាំសុខភាព | 81,4 | 70,6 | 16,0 | 18,6 | 36,0 | 10,8 |
| | 60071 | | បំពង់ហ្គាសនិងអុកស៊ីសែន | 24,0 | 20,0 | 5,0 | 8,0 | 7,0 | 4,0 |
| | 60072 | | សម្ភារៈបរិក្ខារពេទ្យ | 45,8 | 39,0 | 10,0 | 8,0 | 21,0 | 6,8 |
| | 60078 | | សម្ភារៈបរិក្ខារថែទាំសុខភាពផ្សេងៗ | 11,6 | 11,6 | 1,0 | 2,6 | 8,0 | |
| 6098 | | | សម្ភារៈផ្គត់ផ្គង់ផ្សេងៗ | 5,0 | 5,0 | | 2,0 | 3,0 | |
| 61 | | | សេវាកម្ម | 171.883,9 | 85.464,8 | 58.431,4 | 16.842,8 | 10.190,6 | 86.419,1 |
| | 6101 | | កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស | 65,5 | 52,3 | 36,7 | 15,6 | | 13,2 |
| | 6102 | | ការជួលមធ្យោបាយដឹកជញ្ជូន | 1.177,8 | 602,0 | 187,0 | 213,0 | 202,0 | 575,8 |
| | 6103 | | ថ្លៃឈ្នួលនិងបន្ទុក (អសង្ហារឹម) | 3,0 | 3,0 | | 3,0 | | |
| | 6104 | | សេវាហិរញ្ញប្បទានបណ្តាលបុគ្គលិក ក្នុងនិងក្រៅប្រទេស | 4.442,1 | 3.787,2 | 1.901,9 | 1.128,8 | 756,5 | 654,9 |
| | 6105 | | ការថែទាំនិងជួសជុល | 75.296,4 | 21.611,6 | 16.409,1 | 4.430,2 | 772,3 | 53.684,8 |
| | 61051 | | ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ តំបន់ឆ្នេរ និងដែននេសាទ | 6.636,5 | 259,2 | 23,0 | 228,2 | 8,0 | 6.377,3 |
| | 61052 | | ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ | 58.300,5 | 17.146,1 | 13.806,9 | 3.088,2 | 251,0 | 41.154,4 |
| | 61053 | | ការថែទាំនិងជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងលូ | 580,4 | 297,4 | 157,4 | 110,0 | 30,0 | 283,0 |
| | 61054 | | ការថែទាំបណ្តាញផ្សេងៗ | 2.145,1 | 1.360,8 | 672,3 | 531,5 | 157,0 | 784,3 |
| | 61055 | | ការថែទាំប្រព័ន្ធធារាសាស្ត្រ | 10,0 | 10,0 | | 10,0 | | |
| | 61056 | | ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន | 1.591,3 | 1.081,6 | 817,1 | 114,5 | 150,0 | 509,7 |
| | 61057 | | ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស | 5.817,9 | 1.279,2 | 811,4 | 326,8 | 141,0 | 4.538,7 |
| | 61058 | | ការថែទាំនិងជួសជុលផ្សេងៗ | 214,7 | 177,3 | 121,0 | 21,0 | 35,3 | 37,4 |
| | 6107 | | សេវាហិរញ្ញប្បទានសិក្សាសិក្សាស្រាវជ្រាវ សេវាហិរញ្ញប្បទានប្រើប្រាស់សេវា និងសេវាហិរញ្ញប្បទានប្រើប្រាស់សិទ្ធិ | 4.243,9 | 4.024,7 | 1.581,0 | 2.423,7 | 20,0 | 219,2 |
| | 61071 | | សេវាហិរញ្ញប្បទានសិក្សាសិក្សាស្រាវជ្រាវ | 2.109,2 | 1.890,0 | 1.550,0 | 340,0 | | 219,2 |
| | 61072 | | សេវាហិរញ្ញប្បទានប្រើប្រាស់សេវា | 28,0 | 28,0 | 28,0 | | | |
| | 61073 | | សេវាហិរញ្ញប្បទានប្រើប្រាស់សិទ្ធិ | 13,0 | 13,0 | | 13,0 | | |
| | 61078 | | សេវាហិរញ្ញប្បទានផ្សេងៗទៀត | 2.093,7 | | 3,0 | 2.070,7 | 20,0 | |
| 6108 | | | សេវាហិរញ្ញប្បទានដឹកជញ្ជូន | 1.236,8 | 51,4 | | 22,0 | 8,0 | 1.175,4 |
| | 61081 | | សម្ភារៈនិងទំនិញ | 1.185,4 | | | 17,0 | 8,0 | 1.175,4 |
| | 61088 | | សេវាហិរញ្ញប្បទានដឹកជញ្ជូនផ្សេងៗ | 51,4 | | | 5,0 | | |
| 6109 | | | បុគ្គលិកខាងក្រៅ | 356,7 | | | 156,7 | 400,0 | |
| | 61091 | | ភ្នាក់ងារជាតិជាប់កិច្ចសន្យា | 83,6 | | | 83,6 | | |
| | 61092 | | ភ្នាក់ងារបរទេសជាប់កិច្ចសន្យា | 468,0 | | | 68,0 | 400,0 | |



(Handwritten signature)

ការគ្រប់គ្រងឆ្នាំ២០១៧
ឥណទានចំណាយថវិកាថ្នាក់ជាតិ
១៦-ក្រសួងអប់រំ យុវជន និងកីឡា

ការអធិប្បាយឥណទាននិងសារបំពង់ថវិកា

ឯកតា៖ លានរៀល

| ជំពូក | គណនី | អនុគណនី | ចំណាត់ថ្នាក់ចំណាយ | សរុបរួម | សរុបរដ្ឋបាល កណ្តាល | ផ្នែកទី១ អប់រំ | ផ្នែកទី២ យុវមន្ត្រី | ផ្នែកទី៣ យុវជន និងកីឡា | ផ្នែកទី៤ មន្ទីរជំនាញ |
|-------|------|---------|--|-------------|-----------------------|-------------------|------------------------|------------------------------|-------------------------|
| | | 61098 | បុគ្គលិកខាងក្រៅផ្សេងៗ | 5,1 | 5,1 | | 5,1 | | |
| | 6110 | | ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ | 17.489,0 | 10.980,4 | 6.822,0 | 1.834,6 | 2.323,8 | 6.508,6 |
| | | 61101 | សេហ្វិយទទួលភ្ញៀវជាតិ | 890,5 | 400,6 | 210,2 | 117,4 | 73,0 | 489,9 |
| | | 61102 | សេហ្វិយទទួលភ្ញៀវបរទេស | 1.425,4 | 1.350,9 | 541,1 | 119,8 | 690,0 | 74,5 |
| | | 61103 | ប្រជុំ សិក្ខាសាលា និងសន្និសីទ | 13.243,1 | 7.803,3 | 5.314,8 | 1.273,7 | 1.214,8 | 5.439,8 |
| | | 61104 | ចំណាយរៀបចំពិធីបុណ្យ | 1.175,4 | 722,1 | 435,1 | 97,0 | 190,0 | 453,3 |
| | | 61105 | ចំណាយសម្រាប់ត្រួតពិនិត្យនៅក្នុងនិងក្រៅប្រទេស | 354,0 | 325,5 | 200,5 | 61,0 | 64,0 | 28,5 |
| | | 61106 | ចំណាយសម្រាប់ការតាំងពិពណ៌ នៅក្នុងនិងក្រៅប្រទេស | 105,3 | 105,3 | | 99,3 | 6,0 | |
| | | 61107 | ការយោសាទនិងផ្សព្វផ្សាយព័ត៌មានសាធារណៈ | 253,5 | 234,4 | 87,0 | 61,4 | 86,0 | 19,1 |
| | | 61108 | សេហ្វិយទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយផ្សេងៗ | 41,8 | 38,3 | 33,3 | 5,0 | | 3,5 |
| | 6111 | | ចំណាយលើការងារសារព័ត៌មាននិងឯកសារ | 195,3 | 137,3 | 104,8 | 32,5 | | 58,0 |
| | | 61111 | ចំណាយលើការងារសារព័ត៌មាន | 120,3 | 79,5 | 62,0 | 17,5 | | 40,8 |
| | | 61112 | ចំណាយលើការងារទស្សនាវដ្តី | 42,2 | 25,0 | 19,0 | 6,0 | | 17,2 |
| | | 61113 | ចំណាយលើការងារសៀវភៅរាជកិច្ច | 16,8 | 16,8 | 15,8 | 1,0 | | |
| | | 61118 | ចំណាយលើការងារសារព័ត៌មាននិងឯកសារផ្សេងៗ | 16,0 | 16,0 | 8,0 | 8,0 | | |
| | 6112 | | ចំណាយទូទាត់សេហ្វិយក្នុងប្រទេស | 59.066,7 | 35.946,7 | 27.283,1 | 4.851,7 | 3.811,9 | 23.120,0 |
| | | 61121 | សេហ្វិយដឹកជញ្ជូន | 6.870,6 | 5.285,7 | 3.911,5 | 847,3 | 526,9 | 1.584,9 |
| | | 61122 | សេហ្វិយបេសកកម្ម | 9.379,9 | 4.747,9 | 3.563,2 | 674,9 | 509,8 | 4.632,0 |
| | | 61123 | សេហ្វិយស្នាក់នៅ | 40.724,1 | 25.850,6 | 19.770,9 | 3.304,5 | 2.775,2 | 14.873,5 |
| | | 61128 | ចំណាយទូទាត់សេហ្វិយក្នុងប្រទេសផ្សេងៗ | 2.092,1 | 62,5 | 37,5 | 25,0 | | 2.029,6 |
| | 6113 | | ចំណាយទូទាត់សេហ្វិយក្រៅប្រទេស | 6.757,8 | 6.757,8 | 3.495,2 | 1.422,6 | 1.840,0 | |
| | | 61131 | សេហ្វិយដឹកជញ្ជូន | 2.048,5 | 2.048,5 | 1.149,1 | 369,4 | 530,0 | |
| | | 61132 | សេហ្វិយបេសកកម្ម | 1.684,5 | 1.684,5 | 894,3 | 407,2 | 383,0 | |
| | | 61133 | សេហ្វិយស្នាក់នៅ | 2.956,0 | 2.956,0 | 1.409,5 | 635,0 | 911,5 | |
| | | 61138 | ចំណាយទូទាត់សេហ្វិយក្រៅប្រទេសផ្សេងៗ | 68,8 | 68,8 | 42,3 | 11,0 | 15,5 | |
| | 6114 | | សេហ្វិយប្រៃសណីយ៍និងទូរគមនាគមន៍ | 1.340,7 | 931,5 | 579,2 | 306,4 | 45,9 | 409,2 |
| | | 61141 | សេហ្វិយប្រៃសណីយ៍ | 73,1 | 64,5 | 36,0 | 26,5 | 2,0 | 8,6 |
| | | 61142 | សេហ្វិយទូរគមនាគមន៍ | 1.267,6 | 867,0 | 543,2 | 279,9 | 43,9 | 400,6 |
| | 6115 | | សេហ្វិយធនាគារ | 1,0 | | | 1,0 | | |
| | 6198 | | សេហ្វិយនិងសេវាកម្មផ្សេងៗ | 11,2 | | | 1,0 | 10,2 | |
| 64 | | | បន្ទុកបុគ្គលិក | 1.598.244,8 | 87.586,3 | 80.457,1 | 5.106,6 | 2.022,6 | 1.848.699,5 |
| | 6401 | | លាភការនិងប្រាក់បំណាច់នៃអំណាចសាធារណៈ | 1.514,8 | 1.184,6 | 1.184,6 | | | |
| | | 64014 | ប្រាក់បំណាច់ រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ | 848,6 | 348,6 | 348,6 | | | |
| | | 64016 | លាភការទីប្រឹក្សា | 789,6 | | 789,6 | | | |



Handwritten signature in black ink.

ការគ្រប់គ្រងឆ្នាំ២០១៧
ឥណទានចំណាយថវិកាថ្នាក់ជាតិ
១៦-ក្រសួងអប់រំ យុវជន និងកីឡា

ការអធិប្បាយឥណទាននិងសារប័ណ្ណថវិកា

ឯកតា៖ លានរៀល

| ជំពូក | គណនី | អនុគណនី | ចំណាត់ថ្នាក់ចំណាយ | សរុបរួម | សរុបរដ្ឋបាល កណ្តាល | ផ្នែកទី១ អប់រំ | ផ្នែកទី២ យុវជន និងកីឡា | ផ្នែកទី៣ យុវជន និងកីឡា | ផ្នែកទី៤ មន្ទីរពេទ្យ |
|--------------------------------------|------|---------|--|------------------|-----------------------|-------------------|------------------------------|------------------------------|-------------------------|
| | | 64018 | លាកការអ្នកជំនួយការ | 46,6 | 46,6 | 46,6 | | | |
| | 6402 | | លាកការនិងប្រាក់បំណាច់ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ | 1.790.411,8 | 52.664,2 | 51.645,0 | 1.014,0 | 5,2 | 1.737.747,6 |
| | | 64021 | បៀវត្សមូលដ្ឋាន | 864.777,0 | 32.447,8 | 32.447,8 | | | 832.329,2 |
| | | 64022 | ប្រាក់បំណាច់មុខងារ | 680.772,2 | 18.421,6 | 18.421,6 | | | 662.350,6 |
| | | 64023 | ប្រាក់បំណាច់ម៉ោងបន្ថែម | 201.747,3 | 1.681,5 | 768,3 | 908,0 | 5,2 | 200.065,8 |
| | | 64025 | ប្រាក់បំប៉នដីភាពពិសេស | 42.916,0 | | | | | 42.916,0 |
| | | 64026 | ប្រាក់បំណាច់តំបន់ | 113,3 | 113,3 | 7,3 | 106,0 | | |
| | | 64027 | ប្រាក់បំណាច់ទទួលខុសត្រូវ | 86,0 | | | | | 86,0 |
| | 6403 | | រង្វាន់និងប្រាក់បំណាច់ផ្សេងៗ | 39.982,7 | 30.124,8 | 24.098,0 | 4.056,6 | 1.970,2 | 9.857,9 |
| | | 64032 | ប្រាក់បំណាច់សម្រាប់ប្រឡង-ប្រឡងប្រវែង | 37.232,1 | 28.564,0 | 23.460,1 | 3.234,9 | 1.869,0 | 8.668,1 |
| | | 64033 | រង្វាន់ | 869,0 | 509,0 | 492,0 | 15,0 | 2,0 | 360,0 |
| | | 64034 | ប្រាក់បំណាច់បុគ្គលិកអង្គការផ្សេងៗ | 139,2 | 83,0 | 28,0 | 20,0 | 35,0 | 56,2 |
| | | 64035 | ប្រាក់បំណាច់គ្រូបង្គោលអង្គការផ្សេងៗ | 22,0 | 22,0 | 2,0 | 20,0 | | |
| | | 64036 | ប្រាក់ឧបត្ថម្ភគ្រូនិងសិក្សាការ | 1.001,6 | 359,0 | | 354,0 | 5,0 | 642,6 |
| | | 64038 | ប្រាក់បំណាច់ផ្សេងៗ | 718,8 | 587,8 | 115,9 | 412,7 | 59,2 | 131,0 |
| | 6404 | | លាកការនិងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ | 60.038,8 | 1.363,2 | 1.363,2 | | | 58.675,6 |
| | | 64041 | បៀវត្សមូលដ្ឋាន បុគ្គលិកជាប់កិច្ចសន្យា | 58.768,8 | 1.363,2 | 1.363,2 | | | 57.405,6 |
| | | 64042 | លាកការផ្សេងៗទៀត បុគ្គលិកជាប់កិច្ចសន្យា | 1.089,1 | | | | | 1.089,1 |
| | | 64043 | បៀវត្សមូលដ្ឋាន បុគ្គលិកអណ្តែត | 175,9 | | | | | 175,9 |
| | | 64048 | លាកការផ្សេងៗ | 5,0 | | | | | 5,0 |
| | 6405 | | ប្រាក់វិភាជន៍សង្គមសម្រាប់មន្ត្រីរាជការ | 20.837,6 | 1.511,1 | 1.427,9 | 36,0 | 47,2 | 19.326,5 |
| | | 64051 | មន្ត្រីមានជំងឺ | 2.398,6 | 550,1 | 466,9 | 36,0 | 47,2 | 1.848,5 |
| | | 64052 | អ្នកសំរាលកូន | 4.360,8 | 37,8 | 37,8 | | | 4.323,0 |
| | | 64053 | មរណៈភាព | 2.544,9 | 253,6 | 253,6 | | | 2.291,3 |
| | | 64054 | ឧបត្ថម្ភនីវត្តជន | 9.767,4 | 278,4 | 278,4 | | | 9.489,0 |
| | | 64055 | ឧបត្ថម្ភដល់អ្នកសុំឈប់ពីការងារ | 1.390,7 | 228,0 | 228,0 | | | 1.162,7 |
| | | 64056 | គ្រោះថ្នាក់ក្នុងការងារនិងទទួលភាព | 375,2 | 163,2 | 163,2 | | | 212,0 |
| | 6406 | | ប្រាក់វិភាជន៍សង្គមសម្រាប់គ្រូសារមន្ត្រីរាជការ | 23.830,1 | 738,2 | 738,2 | | | 23.091,9 |
| | | 64061 | កូនមានអាយុក្រោម ១៥ឆ្នាំ | 11.738,3 | 249,6 | 249,6 | | | 11.488,7 |
| | | 64062 | កូនរៀនអនុវិទ្យាល័យ វិទ្យាល័យ | 4.690,0 | 228,9 | 228,9 | | | 4.461,1 |
| | | 64063 | ប្រាក់បំណាច់អ្នកក្នុងបន្ទុក | 7.368,6 | 260,7 | 260,7 | | | 7.107,9 |
| | | 64064 | ឧបត្ថម្ភដល់កូនកំព្រាបស់មន្ត្រីរាជការ | 48,1 | | | | | 48,1 |
| ប្រភេទទី៣: អន្តរាគមន៍សាធារណៈ: | | | | 107.962,3 | 44.541,1 | 20.518,9 | 1.933,5 | 22.089,4 | 63.421,2 |
| 62 | | | អត្ថប្រយោជន៍សង្គម | 107.612,8 | 44.191,6 | 20.321,3 | 1.902,5 | 21.967,8 | 63.421,2 |



Handwritten signature in blue ink.

ការគ្រប់គ្រងឆ្នាំ២០១៧
ឥណទានចំណាយថវិកាថ្នាក់ជាតិ
១៦-ក្រសួងអប់រំ យុវជន និងកីឡា

ការអធិប្បាយឥណទាននិងសារប៉ុព្វថវិកា

ឯកតា: លានរៀល

| ជំពូក | គណនី | អនុគណនី | ចំណាត់ថ្នាក់ចំណាយ | សរុបរួម | សរុបរដ្ឋបាល កណ្តាល | ផ្នែកទី១ អប់រំ | ផ្នែកទី២ យុវជន និងកីឡា | ផ្នែកទី៣ យុវជន និងកីឡា | ផ្នែកទី៤ មន្ទីរជំនាញ |
|---|------|---------|---|-----------------|-----------------------|-------------------|------------------------------|------------------------------|-------------------------|
| | 6202 | | ជំនួយសង្គមដល់ប្រជាពលរដ្ឋ | 60.728,8 | 12.336,2 | 6.393,1 | 1.622,8 | 4.320,3 | 48.392,6 |
| | | 62021 | ជំនួយដល់ប្រជាជនសំរាកពេទ្យនិងចំណាយដំណើរការ របស់មណ្ឌលថែទាំសុខភាព | 53,4 | 53,4 | 53,4 | | | |
| | | 62022 | ឱសថ | 44,0 | 38,0 | 10,0 | 13,0 | 15,0 | 6,0 |
| | | 62024 | ជួយជនរងគ្រោះដោយគ្រោះធម្មជាតិ | 9,0 | 5,0 | 5,0 | | | 4,0 |
| | | 62025 | អាហារូបករណ៍សម្រាប់ការសិក្សា-ស្រាវជ្រាវក្នុងប្រទេស | 50.654,4 | 5.831,3 | 3.562,5 | 1.494,8 | 774,0 | 44.823,1 |
| | | 62026 | អាហារូបករណ៍សម្រាប់ការសិក្សា-ស្រាវជ្រាវក្រៅប្រទេស | 1.414,2 | 1.414,2 | 1.047,2 | 97,0 | 270,0 | |
| | | 62027 | សំណងខូចខាតដោយសារឧបទ្វីបហេតុសាធារណៈ | 22,0 | 22,0 | 10,0 | 12,0 | | |
| | | 62028 | ជំនួយសង្គមផ្សេងៗទៀត | 8.531,8 | 4.972,3 | 1.705,0 | 6,0 | 3.261,3 | 3.559,5 |
| | 6203 | | ឧបត្ថម្ភដល់អង្គការដែលមានលក្ខណៈសង្គមនិងវប្បធម៌ | 46.874,0 | 31.845,4 | 13.918,2 | 279,7 | 17.647,5 | 15.028,6 |
| | | 62031 | ឧបត្ថម្ភសហគមន៍ | 1,0 | 1,0 | | 1,0 | | |
| | | 62032 | ឧបត្ថម្ភមណ្ឌលកុមារកំព្រា | 2,0 | 2,0 | | 2,0 | | |
| | | 62033 | ឧបត្ថម្ភដំណើរការលំហែនិងសិក្សា | 2.480,4 | 499,7 | 127,2 | 172,5 | 200,0 | 1.980,7 |
| | | 62034 | ឧបត្ថម្ភកាកបាទក្រហម | 309,0 | 78,0 | 64,0 | 14,0 | | 231,0 |
| | | 62035 | ឧបត្ថម្ភសហគមន៍កីឡានិងវប្បធម៌ | 26.461,6 | 13.644,7 | | 90,2 | 13.554,5 | 12.816,9 |
| | | 62037 | ចំណាយសង្គមកិច្ចរបស់ព្រះមហាក្សត្រ | 5,0 | 5,0 | 5,0 | | | |
| | | 62038 | ឧបត្ថម្ភដល់អង្គការផ្សេងៗទៀត | 17.615,0 | 17.615,0 | 13.722,0 | | 3.893,0 | |
| | 6298 | | អត្ថប្រយោជន៍សង្គមផ្សេងៗទៀត | 10,0 | 10,0 | 10,0 | | | |
| 65 | | | ឧបត្ថម្ភធន | 349,5 | 349,5 | 196,9 | 31,0 | 121,6 | |
| | 6502 | | ឧបត្ថម្ភធនដល់អង្គការសាធារណៈ | 41,2 | 41,2 | | | 41,2 | |
| | | 65023 | ឧបត្ថម្ភធនដល់អង្គការដែលមានលក្ខណៈអប់រំ និងកីឡា | 41,2 | 41,2 | | | 41,2 | |
| | 6506 | | វិភាគទានដល់អង្គការអន្តរជាតិនានា | 294,3 | 294,3 | 196,9 | 17,0 | 80,4 | |
| | | 65064 | សហព័ន្ធអន្តរជាតិខាងកីឡាផ្សេងៗ | 54,4 | 54,4 | | | 54,4 | |
| | | 65068 | អង្គការអន្តរជាតិផ្សេងៗទៀត | 239,9 | 239,9 | 196,9 | 17,0 | 26,0 | |
| | 6598 | | ឧបត្ថម្ភធនផ្សេងៗ | 14,0 | 14,0 | | 14,0 | | |
| ប្រភេទទី៤: ចំណាយផ្សេងៗ | | | | 461,0 | 120,0 | 120,0 | | | 341,0 |
| 63 | | | ពន្ធ និងអាករ | 461,0 | 120,0 | 120,0 | | | 341,0 |
| | 6301 | | លក់ប័ត្រ | 190,2 | 120,0 | 120,0 | | | 70,2 |
| | 6303 | | បន្ទុកពន្ធប្រចាំប្រតិបត្តិ | 207,4 | | | | | 207,4 |
| | 6304 | | បន្ទុកពន្ធលើផលទុននៃដីធ្លី ផ្ទះសំបែង | 51,4 | | | | | 51,4 |
| | 6398 | | ពន្ធនិងអាករផ្សេងៗ | 12,0 | | | | | 12,0 |
| ខ. សរុបចំណាយមូលធន (ប្រភេទទី១ + ប្រភេទទី២) | | | | 90.000,0 | 90.000,0 | 90.000,0 | | | |
| ប្រភេទទី១: ចំណាយពិភព (ប្រភេទទី១ + ប្រភេទទី២) | | | | 90.000,0 | 90.000,0 | 90.000,0 | | | |
| ប្រភេទទី២: អចលនវត្ថុ | | | | 90.000,0 | 90.000,0 | 90.000,0 | | | |
| 21 | | | អចលនវត្ថុ | 90.000,0 | 90.000,0 | 90.000,0 | | | |



(Handwritten signature)



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៤៤ ឧស/រកម/១២១៣/០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ១២ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តី ពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតកាបូប របស់ក្រុមហ៊ុន ឌី ឡាក់ស៍ អ៊ិនធើណេសិនណាល ឯ.ក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ឌី ឡាក់ស៍ អ៊ិនធើណេសិនណាល ឯ.ក (D'LUXE INTERNATIONAL CO., LTD.) តំណាងដោយ លោក SUNNY TAN បង្កើតរោងចក្រ ផលិតកាបូប ដែលមានទីតាំងស្ថិតនៅ ដីឡូត៍លេខ៩ ផ្លូវវង់ស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
កាបូប

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ " រោងចក្រផលិតកាបូប ឌី ឡាក់ស៍ អ៊ិនធើណេសិនណល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ១១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣៖ ម្ចាស់រោងចក្រត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- ឧប្បទាន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
"ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី